



ក្រសួងអប់រំយុវជន និងកីឡា
MINISTRY OF EDUCATION YOUTH AND SPORTS
វិទ្យាស្ថាន វ៉ាន់ដា
VANDA INSTITUTE



របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារ
កាណាឌីយ៉ា សាខាពោធិ៍ចិនតុង

FINANCIAL STATEMENT ANALAYSIS OF CANADIA
BANK PLC (POCENTONG BRANCH)

ជំនាញ: សវនកម្ម
រៀបរៀងដោយ: គា ថាវីរ័
អត្តលេខ: MVI20/012
ឆ្នាំសិក្សា : ឆ្នាំ២០២៣ - ២០២៤



ក្រសួងអប់រំយុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

វិទ្យាស្ថាន វ៉ាន់ដា

VANDA INSTITUTE



របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារ

កាណាឌីយ៉ា សាខាពោធិ៍ចិនតុច

**FINANCIAL STATEMENT ANALYSIS OF CANADIA
BANK PLC (POCHENTONG BRANCH)**

ជំនាញ: សវនកម្ម

សាស្ត្រាចារ្យណែនាំ ៖ បណ្ឌិត កង ឱម

បេក្ខបណ្ឌិត យ៉ាក តុឌី

ឆ្នាំសិក្សា ៖ ឆ្នាំ២០២៣ - ២០២៤



**គណៈកម្មការត្រួតពិនិត្យរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ប្រធានបទ៖ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារ កាណាឌីយ៉ា
សាខាពោធិ៍ចិនតុន**

សាស្ត្រាចារ្យណែនាំ

សាស្ត្រាចារ្យណែនាំ

បេក្ខបណ្ឌិត យ៉ាក វ៉ុទ្ធី

បណ្ឌិត កង ឌឹម

**គណៈកម្មការអភិវឌ្ឍន៍កម្មវិធីសិក្សា និងស្រាវជ្រាវ
ប្រធាន**

ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ

បណ្ឌិត ហ៊ុ គុជគន្ធលីនណា

បណ្ឌិត សេង សំអឿន

នាយកវិទ្យាស្ថាន

បណ្ឌិត ហេង វ៉ាន់ដា

អារម្ភកថា

ឆ្លងតាមការសិក្សាស្រាវជ្រាវកន្លងមក នៅតាមបណ្តាប្រទេសមួយចំនួនមានការអភិវឌ្ឍទៅលើស្ទើរគ្រប់វិស័យក្នុងនោះក៏មានប្រទេសកម្ពុជាយើងចូលរួមចំណែកក្នុងការកសាងប្រទេសឱ្យមានភាពរីកចម្រើនរួមមានដូចជា៖ វិស័យទេសចរណ៍ វិស័យឧស្សាហកម្ម វិស័យគមនាគមន៍ ជាពិសេសទៅទៀតយើងក៏ឃើញមានការរួមចំណែកពី វិស័យធនាគារ ក្នុងនោះក៏មានកាណាឌីយ៉ាដែលបានកំពុងរីកដុះជាលំដាប់នៅក្នុងប្រទេសកម្ពុជានៅគ្រប់បណ្តាខេត្ត/ក្រុងនៃប្រទេសកម្ពុជា។

នៅក្នុងវិស័យសេដ្ឋកិច្ច ធនាគារកាណាឌីយ៉ា បានបំពេញតួនាទីយ៉ាងចម្បងដែលមានសក្តានុពលសម្រាប់ដំណើរការអាជីវកម្មរបស់អ្នកវិនិយោគក្នុងគោលបំណងក្នុងការពង្រីកបន្ថែមនូវអាជីវកម្មរបស់ពួកគេ។ ទន្ទឹមគ្នានេះដែរធនាគារកាណាឌីយ៉ា គឺជាស្ថាប័នហិរញ្ញវត្ថុមួយដែរដើរតួយ៉ាងសំខាន់ក្នុងការជំរុញឱ្យវិស័យសេដ្ឋកិច្ចដំណើរការល្អក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ម្យ៉ាងទៀតរបាយការណ៍ហិរញ្ញវត្ថុពិតជាមានសារៈសំខាន់ណាស់ចំពោះស្ថាប័ន ព្រោះរាល់ស្ថាប័នទាំងអស់ត្រូវការរបាយការណ៍ហិរញ្ញវត្ថុក្នុងការយកមកពិចារណាបើសិនជារៀបចំរបាយការណ៍ហិរញ្ញវត្ថុបានត្រឹមត្រូវវាអាចជួយឱ្យស្ថាប័ន ឬក្រុមហ៊ុនឱ្យទទួលបានភាពជោគជ័យ និងទទួលបានលទ្ធផលមានប្រសិទ្ធភាពខ្ពស់។

ហេតុនេះ បានជានាងខ្ញុំមានចំណាប់អារម្មណ៍ចំពោះប្រធានបទដែលស្តីពី «ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារកាណាឌីយ៉ា» ក្នុងគោលបំណងដើម្បីស្វែងយល់ពីវិធីសាស្ត្រនៃការវិភាគរបាយការណ៍របស់ធនាគារ និងភាពជោគជ័យរបស់ធនាគារលើការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងពេលកន្លងមក។ នាងខ្ញុំសង្ឃឹមថាឯកសារនៃការស្រាវជ្រាវនេះ នឹងអាចផ្តល់ជាអត្ថប្រយោជន៍ជួយជំនួយស្មារតី និងជាចំណេះដឹងដល់មិត្តនិស្សិត និងសិស្សប្អូនជំនាន់ក្រោយៗ ម្ចាស់អាជីវកម្ម និងមិត្តអ្នកអានក្នុងគោលបំណងបន្ថែមនូវចំណេះដឹងបន្ថែម។ ទោះជាយ៉ាងណាក្តី នាងខ្ញុំសូមអធ្យាស្រ័យទុកជាមុននូវរាល់កំហុសឆ្គង និងអក្ខរាវិរុទ្ធដែលកើតមានឡើងដោយអចេតនា។ នាងខ្ញុំចាំទទួលនូវមតិវិះគន់ក្នុងន័យស្ថាបនា និងទទួលនូវទស្សនៈថ្មីៗពីសំណាក់មិត្តអ្នកអាន និងលោកសាស្ត្រាចារ្យដោយក្តីសោមនស្សរីករាយដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត និងធ្វើឱ្យរបាយការណ៍នេះកាន់តែមានភាពប្រសើរឡើងជាងមុនបន្ថែមទៀត សូមអរគុណ។

សេចក្តីថ្លែងអំណរគុណ

នាងខ្ញុំឈ្មោះ កា ថាវី ជានិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ សវនកម្ម ជំនាន់ទី២០នៃ វិទ្យាស្ថាន វ៉ាន់ដានៅក្នុងឆ្នាំសិក្សា ២០២៣ - ២០២៤។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ៖

លោក ឪពុក អ្នកម្តាយ ដែលជាអ្នកផ្តល់កំណើត និងជាអ្នកចិញ្ចឹមបីបាច់ថែរក្សាកូន ខិតខំប្រឹងប្រែង រាល់ឧបសគ្គទាំងឡាយដើម្បីថែរក្សាកូន និងបានផ្តល់ដំបូន្មានល្អៗផ្តល់នូវភាពកក់ក្តៅ ការថ្នាក់ថ្នមព្រមទាំង ផ្គត់ផ្គង់ការសិក្សាឱ្យកូនរហូតកូនបានមកដល់សព្វថ្ងៃនេះដើម្បីឱ្យកូនមានចំណេះដឹងធ្វើជាមនុស្សល្អនៅក្នុង សង្គមជាតិសេស បានលះបង់ក្តីសុខរបស់ខ្លួនដោយមិនគិតពីការនឿយហត់ និងការលំបាករបស់ខ្លួនឡើយ។

នាងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត **ហេង វ៉ាន់ដា** នាយក វិទ្យាស្ថានវ៉ាន់ដា អ្នកគ្រូនាយិការងារ លោកប្រធានផ្នែក និងអនុប្រធានរួមទាំង បុគ្គលិកក្នុងការិយាល័យ នៃ វិទ្យាស្ថានវ៉ាន់ដា ព្រមទាំងសាស្ត្រាចារ្យទាំងអស់ដែលបានខិតខំក្នុងការ បង្ហាត់បង្រៀន ណែនាំ និងកែលម្អ ជា ពិសេសបានជួយផ្តល់នូវចំណេះដឹងគ្រប់បែបយ៉ាងមកដល់រូបនាងខ្ញុំ និងនិស្សិតគ្រប់រូប និងនិស្សិតទាំងអស់ ដែលសិក្សានៅវិទ្យាស្ថានវ៉ាន់ដាតាមរយៈការសិក្សាស្រាវជ្រាវ និងស្វែងរកឯកសារថ្មីៗយកមកចងក្រងជា សៀវភៅសម្រាប់ទុកឱ្យនិស្សិតគ្រប់ជំនាន់ចូលសិក្សា និងជួយសម្រួលដល់ការសិក្សាដល់យើងខ្ញុំទាំងអស់គ្នា។

នាងខ្ញុំក៏សូមថ្លែងអំណរគុណ និងដឹងគុណយ៉ាងក្រៃលែងចំពោះលោកសាស្ត្រាចារ្យ បណ្ឌិត **កង ឱម** និងសាស្ត្រាចារ្យ **យ៉ាត វុទ្ធី** ដែលលោកបានខិតខំបង្រៀន និងពន្យល់ពីរបៀបនៃការសិក្សាស្រាវជ្រាវព្រមទាំង កែតម្រូវនាងខ្ញុំក្នុងការសរសេរ និងចងក្រងទុកនូវរបាយការណ៍មួយនេះឡើង។

ជាទីបញ្ចប់នាងខ្ញុំ សូមលើកដៃសំពះបួងសួងដល់គុណព្រះរតនត្រ័យ និងវត្តសាកសិទ្ធិក្នុងលោកសូម តាមជួយថែរក្សាដល់លោកអ្នកមានគុណខាងលើសូមឱ្យជួបតែសេចក្តីសុខគ្រប់ប្រការកុំបីអាក់ខាចឡើយ។

សូមគោរពជូនដល់គុណូបការីជនទាំងអស់សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការដ៏មហាប្រសើរ គឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។

អំណះអំណាច

នាងខ្ញុំសូមធានាអះអាង និងទទួលខុសត្រូវលើខ្លឹមសារនៅក្នុងរបាយការណ៍ស្រាវជ្រាវនេះថារបាយការណ៍ស្រាវជ្រាវនេះគឺជាស្នាដៃស្រាវជ្រាវផ្ទាល់របស់នាងខ្ញុំដែលបានស្រាវជ្រាវពីធនាគារមក។ ចំពោះទិន្នន័យលទ្ធផលនៃការស្រាវជ្រាវដែលមានក្នុងរបាយការណ៍ស្រាវជ្រាវនេះនាងខ្ញុំបានសិក្សាស្រាវជ្រាវពីឯកសាររបស់ធនាគារ និងឯកសារនៅក្នុងបណ្ណាល័យនៃវិទ្យាស្ថានភ្នំពេញ។

ថ្ងៃ.....ខែ.....ឆ្នាំរោង បញ្ចប់ក ព.ស. ២៥៦៨

ភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០....

ហត្ថលេខា

តា ថាវី

សេចក្តីសង្ខេបនៃការស្រាវជ្រាវ

នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានការរីកចម្រើនគួរឱ្យរីកចម្រើន ហើយមានគ្រប់អាជីវកម្មទាំងអស់ អាជីវកម្មនីមួយៗសុទ្ធតែមានការប្រកួតប្រជែងគ្នានៅលើទីផ្សារ បើយើងក្រឡេកមកមើលវិស័យធនាគារវិញក៏ មានច្រើនផងដែរធនាគារដែលមានភាពលេចធ្លោ គឺទាមទារឱ្យអ្នកគ្រប់គ្រងមានចំណេះជំនាញ មាន សមត្ថភាពពេញលេញក្នុងការដឹកនាំ និងប្រកបទៅដោយបទពិសោធន៍ មានគោលការណ៍ និងយុទ្ធសាស្ត្រ ច្បាស់លាស់ មានការស្វែងយល់ឱ្យបានច្បាស់ក្នុងស្ថានភាពហិរញ្ញវត្ថុ ដើម្បីឱ្យអាជីវកម្មទទួលបានជោគជ័យ។ ដូច្នេះបានជានាងខ្ញុំជ្រើសយកប្រធានបទស្តីពី «ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ កាណាឌីយ៉ា សាខាពោធិ៍ចិនតុង» យកមកធ្វើការស្រាវជ្រាវ។

ក្នុងការសិក្សាស្រាវជ្រាវនេះមានគោលបំណងដើម្បីស្វែងរក និងស្វែងយល់អំពីស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារ កាណាឌីយ៉ា រយៈពេលឆ្នាំដែលសិក្សាស្រាវជ្រាវគឺឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ ដើម្បីឱ្យការសិក្សា ស្រាវជ្រាវមួយនេះទៅបានដោយជោគជ័យ នាងខ្ញុំបានលើកយកទ្រឹស្តីមួយចំនួន ដូចជា ធនាគារ គណនេយ្យ ទម្រង់របាយការណ៍ហិរញ្ញវត្ថុ និងវិធីសាស្ត្រទាំងបី មានដូចជា៖ វិធីសាស្ត្រវិភាគតាមជួរដេក វិធីសាស្ត្រតាម ជួរឈរ និងវិធីសាស្ត្រតាមអនុបាត។ ការវិភាគតាមវិធីសាស្ត្រជួរដេក យើងខ្ញុំសង្កេតឃើញថាធនាគារ កាណាឌី យ៉ាសាខាពោធិ៍ចិនតុងឆ្នាំ ២០១៩មានការកើនឡើងខាងចំណូលកម្រៃជើងសារ បើធៀបនឹងឆ្នាំ២០១៨មាន ការថយចុះ។ បើវិភាគតាមតាមវិធីសាស្ត្រជួរឈរបានបង្ហាញថា ឆ្នាំ២០១៩ចំណូលការប្រាក់សុទ្ធមានការថយ ចុះនូវ១០.៧៥% បើធៀបនឹងឆ្នាំ២០១៨ មាន២៧.០០%បើធៀបជាគោលមួយភាគរយ គឺបានន័យថានៅឆ្នាំ ២០១៩ មានការថយចុះបើធៀបនឹងឆ្នាំ២០១៨។ ចំណែកឯការវិភាគតាមអនុបាត មានលក្ខណៈប្រសើរ ដោយសារតែធនាគារមានលទ្ធភាពក្នុងការទូទាត់បំណុលរយៈពេលខ្លីតាមទ្រព្យសកម្មតាមរយៈពេលខ្លី ដោយ មានអត្រាចាប់ពី១០០%ឡើងទៅ។

យោងតាមការបកស្រាយខាងលើ នាងខ្ញុំអាចសរុបសេចក្តីបានថា ធនាគារកាណាឌីយ៉ា សាខាពោធិ៍ ចិនតុង បានដំណើរការអាជីវកម្មរបស់ខ្លួនមិនសូវជាល្អប៉ុន្មានទេនៅឆ្នាំ២០១៨ដល់ ២០១៩ ព្រោះចំណូលឆ្នាំ ២០១៩ មានការធ្លាក់ចុះបើធៀបនឹងឆ្នាំ២០១៨ ហើយចំណូលសំវិធានធនលើឥណទានសង្ស័យ និងអាក្រក់ ដែលធនាគារដោះស្រាយបានចំនួនតិចតួចក្នុងឆ្នាំ២០១៩ តែបែរជាមានកំណើនការកើនឡើងនៃសំវិធានធន ទៅវិញ។ ដូច្នេះ គួរតែផ្ដោតទៅលើការបញ្ចេញឥណទានឱ្យបានច្រើន ដើម្បីទទួលបានចំណូលការប្រាក់របស់ ខ្លួនឱ្យបានល្អបំផុតតាមលទ្ធភាពដែលអាចធ្វើបាន។

មាតិកា

ទំព័រ

អារម្ភកថា	i
សេចក្តីថ្លែងអំណរគុណ	ii
អំណះអំណាង	iii
សេចក្តីសង្ខេបនៃការស្រាវជ្រាវ	iv

ជំពូកទី១: សេចក្តីផ្តើម

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ.....	០១
១.២ ចំណេញបញ្ហានៃការស្រាវជ្រាវ	០២
១.៣ គោលបំណងនៃការស្រាវជ្រាវ	០២
១.៤ ទំហំ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ.....	០២
១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ.....	០២-០៣
១.៦ សារៈសំខាន់នៃការស្រាវជ្រាវ	០៣
១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ.....	០៣-០៤

ជំពូកទី២: លើកទ្រឹស្តី

២.១ លក្ខណៈទូទៅនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ	០៥
២.១.១ និយមន័យធនាគារ.....	០៥
២.១.២ ប្រវត្តិធនាគារ.....	០៥-០៦
២.១.៣ តួនាទីរបស់ធនាគារ	០៦
២.១.៤ មុខងាររបស់ធនាគារ.....	០៧-០៩
២.២ សមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ	០៩
២.២.១ និយមន័យរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ.....	០៩
២.២.២ សមាសធាតុរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ.....	១០
២.៣ វិធីសាស្ត្រវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ.....	១០
២.៣.១ និយមន័យហិរញ្ញវត្ថុ	១០-១១
២.៣.២ គោលបំណងនៃហិរញ្ញវត្ថុផ្តោតលើ	១១
២.៣.៣ ឧបករណ៍ហិរញ្ញវត្ថុ.....	១១-១២

ជំពូកទី៣: លទ្ធផលនៃការស្រាវជ្រាវ

៣.១ ស្ថានភាពទូទៅរបស់ធនាគារ កាណាឌីយ៉ា.....	១៣
៣.១.១ ប្រវត្តិរបស់ធនាគារ កាណាឌីយ៉ា	១៣
៣.១.២ បេសកកម្ម និងទស្សនវិស័យរបស់ធនាគារ កាណាឌីយ៉ា	១៣-១៤
៣.១.៣ ប្រវត្តិរបស់ធនាគារ កាណាឌីយ៉ា សាខាពោធិ៍ចិនតុង.....	១៤-១៥

៣.១.៤ រចនាសម្ព័ន្ធរបស់ធនាគារ កាណាឌីយ៉ា	១៦-១៨
៣.២ សមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ កាណាឌីយ៉ាសាខាពេជ្រចិនតុង	១៩
៣.២.១ របាយការណ៍លទ្ធផលរបស់ធនាគារ កាណាឌីយ៉ា	១៩
៣.២.២ តារាងតុល្យការណ៍	២០
៣.៣ វិធីសាស្ត្រវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ កាណាឌីយ៉ា	២០
៣.៣.១ វិធីសាស្ត្រវិភាគតាមជួរដេក	២០-២៤
៣.៣.២ វិធីសាស្ត្រវិភាគតាមជួរឈរ	២៤-២៧
៣.៣.៣ វិធីសាស្ត្រវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមអនុបាត	២៧-៣៥

ជំពូកទី៤: ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង	៣៦
៤.២ ការវិភាគលើចំណុចខ្សោយ	៣៦

ជំពូកទី៥: សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន	៣៧
៥.២ ការផ្តល់អនុសាសន៍	៣៧
ឯកសារយោង	
ឧបសម្ព័ន្ធ	

ជំពូកទី១ សេចក្តីផ្តើម

១.១ លំនាំបញ្ជាក់នៃការស្រាវជ្រាវ

តាមរយៈការសិក្សាក្នុងមកបានធ្វើឱ្យយើងដឹងថាប្រទេសកម្ពុជា គឺជាប្រទេសដែលស្ថិតក្នុង ចំណោមប្រទេសនៃសមគមន៍អាស៊ីអាគ្នេយ៍ (ASEAN) ក្រោយពីបានឆ្លងកាត់សង្គ្រាមយ៉ាងជូរចត់អស់ជា ច្រើនសតវត្សរ៍ក្នុងមកហើយ។ សព្វថ្ងៃនេះប្រទេសកម្ពុជាមានការអភិវឌ្ឍស្ទើរគ្រប់វិស័យហើយក៏បានចូល ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានផ្លាស់ប្តូរពីសេដ្ឋកិច្ចផែនការមកជាប្រព័ន្ធ សេដ្ឋកិច្ចទីផ្សារសេរី។

ជាក់ស្តែងបើយើងក្រឡេកមកមើលវិស័យធនាគារវិញក៏មានធនាគារកាណាឌីយ៉ា ដែលជាធនាគារ ដែលបានរួមចំណែកក្នុងការធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន តាមរយៈការផ្តល់ជាប្រាក់កម្ចី ការទទួល បញ្ញើ និងសន្សំ សេវាផ្ទេរប្រាក់ បណ្តាញដាក់ប្រាក់ សេវាមេនូឡាយហ្វី សេវាបង់ពន្ធ ការផ្តល់សេវាទូទាត់ ចំណាយផ្សេងៗការចូលរួមការងារសង្គម។ល។ ធនាគារកាណាឌីយ៉ាជាធនាគារដែលរួមចំណែក ធ្វើប្រតិបត្តិការជួយសម្រួលសេដ្ឋកិច្ច និងជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាកម្មផ្សេងៗ ទៀត។ ដោយប្រការនេះហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនឱ្យស្របក្នុងសម័យបច្ចេកវិជ្ជា ទំនើបទើបវិស័យធនាគារបានវិវត្តន៍ទៅជាលក្ខណៈឌីជីថល ដើម្បីផ្តល់សេវាហិរញ្ញវត្ថុផ្តល់ជូនអតិថិជន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយការប្រើប្រាស់ ប័ណ្ណឥណទាន ឥណពន្ធ ម៉ាស៊ីន ATM VISA Card Master Card ជាដើមសុទ្ធតែជាប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ដែលនាំមកនូវភាពល្អប្រសើរជូនអតិថិជនក្នុងការ ចាយវាយទាំងក្នុងនិងក្រៅប្រទេស។ ស្ថាប័នធនាគារនីមួយៗតែងតែធ្វើការទាក់ទាញចំណាប់អារម្មណ៍ និង ទំនុកចិត្តពីអតិថិជនឱ្យបានច្រើន ជាពិសេសគឺចង់ពង្រីកនូវសកម្មភាពអាជីវកម្មរបស់ខ្លួនតាមរយៈការទទួល បានការវិនិយោគពីសំណាក់វិនិយោគិនក្នុងស្រុក និងក្រៅប្រទេសហើយដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍ ពីសំណាក់អតិថិជន និងវិនិយោគិនឱ្យមានភាពជឿជាក់ និងមានទំនុកចិត្តមកលើធនាគារគឺគ្រប់ធនាគារទាំង អស់តែងតែធ្វើរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនជាប្រចាំដើម្បីទុកជាកស្តុតាងមួយដើម្បីទុកឱ្យអតិថិជន និង វិនិយោគិនមើលឃើញពីស្ថានភាពអាជីវកម្មរបស់ធនាគារ។

ចំពោះរបាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំឡើង គឺគ្រាន់តែបង្ហាញពីតួលេខពីមួយឆ្នាំទៅមួយឆ្នាំ ដោយផ្អែកលើប្រតិបត្តិការដែលបានកើតមានឡើងនៅក្នុងធនាគារប៉ុណ្ណោះ វាមិនបានបង្ហាញនូវចំណុច ខ្លាំង និងចំណុចខ្សោយនៃទិន្នន័យពីមួយឆ្នាំទៅមួយឆ្នាំនោះទេ។ អាស្រ័យដូចនេះហើយបានជាត្រូវពឹងផ្អែក លើការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុមួយទៀត ទើបអាចបង្ហាញពីស្ថានភាពហិរញ្ញវត្ថុបានច្បាស់លាស់ ហើយងាយស្រួលក្នុងការធ្វើសេចក្តីសម្រេចចិត្ត។ ជាពិសេសអ្នកគ្រប់គ្រងក៏អាចធ្វើការកែលម្អបានរាល់ ចំណុចខ្វះខាតទាំងឡាយដើម្បីដំណើរការអាជីវកម្ម និងសុខុមាលភាពហិរញ្ញវត្ថុឱ្យមានភាពប្រសើរឡើងថែម មួយកម្រិតទៀត។ អាស្រ័យហេតុនេះហើយបានជានាងខ្ញុំធ្វើការសម្រេចចិត្តក្នុងការស្រាវជ្រាវលើប្រធានបទ

«ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ កាណាឌីយ៉ាសាខាពេជ្រីចិនតុង» យកមកធ្វើការបកស្រាយ និងបានរៀបចំធ្វើជារបាយការណ៍បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

១.២ ចំណេញបញ្ជាក់នៃការស្រាវជ្រាវ

ភាពរីកចម្រើនរបស់ធនាគារគឺជាកត្តាចម្បងដែលធនាគារទាំងអស់ត្រូវការ ដូច្នេះដើម្បីសម្រេចបាននូវគោលបំណងទាំងអស់នោះបានធនាគារត្រូវពឹងផ្អែកលើផ្នែកគណនេយ្យក្នុងការកត់ត្រានូវរាល់ប្រតិបត្តិការអាជីវកម្មដែលបានកើតមានឡើងឱ្យបានច្បាស់លាស់។ ហេតុនេះហើយបានជានាងខ្ញុំសិក្សាស្រាវជ្រាវលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារកាណាឌីយ៉ា (សាខាពេជ្រីចិនតុង)

១.តើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារកាណាឌីយ៉ាសាខាពេជ្រីចិនតុងមានសមាសធាតុអ្វីខ្លះ?

២.តើធនាគារកាណាឌីយ៉ា សាខាពេជ្រីចិនតុងវិភាគរបាយការណ៍តាមវិធីសាស្ត្រណាខ្លះ?

១.៣ គោលបំណងនៃការស្រាវជ្រាវ

ដើម្បីឆ្លើយតបទៅ និងធ្វើការដោះស្រាយនូវសំណួរដែលបានចោទសួរលើប្រធានបទ «ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារកាណាឌីយ៉ា សាខាពេជ្រីចិនតុង» នាងខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវក្នុងគោលបំណងដូចខាងក្រោម៖

- សិក្សាពីលទ្ធភាពស្វែងរកប្រាក់ចំណេញ
- សិក្សាពីលទ្ធភាពប្រើប្រាស់ទ្រព្យសកម្ម
- សិក្សាពីលទ្ធភាពទូទាត់បំណុល

១.៤ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ

១.៤.១ ដែនកំណត់

ធនាគារកាណាឌីយ៉ា សាខាពេជ្រីចិនតុងស្ទើរតែទូទាំងខេត្ត ស្រុកនៃប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការសកម្មភាពជាច្រើនរបស់ខ្លួនដូចជា ការចំណាយ ការដាក់ប្រាក់បញ្ញើ និងការផ្តល់ប្រាក់កម្ចី ផ្នែកសេវាធនាគារផ្សេងៗទៀត ដែលមានចំណូលបំណាយច្បាស់លាស់នូវគ្រប់សាខាធនាគារ កាណាឌីយ៉ា។ ប៉ុន្តែដោយការស្រាវជ្រាវរបស់នាងខ្ញុំផ្ដោតទៅលើ «ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារកាណាឌីយ៉ា សាខាពេជ្រីចិនតុង » យកមកសិក្សាស្រាវជ្រាវតែប៉ុណ្ណោះដែលមានទីតាំងស្ថិតនៅ អគារ លេខ៣២៧ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិប្រក់ខាងជើង សង្កាត់ការកាប ខណ្ឌពេជ្រីសែនជ័យរាជធានីភ្នំពេញ។

៤.១.២ វិសាលភាព

ការសិក្សាស្រាវជ្រាវ គឺផ្ដោតលើការតែការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារកាណាឌីយ៉ា សាខាពេជ្រីចិនតុង ក្នុងឆ្នាំ ២០១៨ - ២០១៩ រួមមានរបាយការណ៍លទ្ធផល និងវត្តមានតុល្យការដែលសាខាបានរៀបចំទុកផ្តល់ជូនតែប៉ុណ្ណោះ។

១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវនេះ គឺផ្ដោតទៅលើប្រធានបទ និងការអនុវត្តការងារការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារកាណាឌីយ៉ាសាខាពេជ្រីចិនតុងក្នុងឆ្នាំ ២០១៨-២០១៩ ដែលមានដូចខាងក្រោម៖

៥.១.១ ទិន្នន័យបឋម

ដើម្បីឱ្យការសិក្សាស្រាវជ្រាវទទួលបានភាពជោគជ័យ និងមានភាពប្រសើរឡើងនាងខ្ញុំបានសិក្សាស្រាវជ្រាវស្វែងរកព័ត៌មាន និងមានឯកសារមួយចំនួនតាមរយៈ

- ការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិត
- ការសាកសួរការស្ទាបស្ទង់មតិដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូដែលបង្រៀនមុខវិជ្ជាគណនេយ្យ

៥.១.២ ទិន្នន័យបន្ទាប់បន្សំ

- ឯកសារដែលទទួលបានពីធនាគារ កាណាឌីយ៉ា សាខាពេជ្រចិនតុង
- សៀវភៅឯកសារដែលទាក់ទង និងប្រធានបទនៅក្នុងបណ្ណាល័យ
- ការស្វែងរកទិន្នន័យនៅក្នុងប្រព័ន្ធអ៊ីនធឺណិត
- ការណែនាំពីសាស្ត្រាចារ្យដឹកនាំ។

១.៦ សារៈសំខាន់នៃការស្រាវជ្រាវ

ការស្រាវជ្រាវបានផ្តល់នូវសារៈសំខាន់ និងគុណប្រយោជន៍ចំពោះ៖

- ✓ បង្កើនចំណេះដឹងផ្ទាល់ខ្លួនដោយផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្តផ្ទាល់
- ✓ យល់ដឹងពីវិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព
- ✓ បង្កើនចំណេះដឹងឱ្យកាន់តែច្បាស់ពីការវិភាគរបាយការណ៍
- ✓ បង្ហាញពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ធនាគារ
- ✓ បង្កើនការចិត្តពីដៃគូពាណិជ្ជកម្មនិងសាធារណៈជនក្នុងការធ្វើសេចក្តីសម្រេចចិត្តលើការវិនិយោគ
- ✓ បានបង្កើតជាឯកសារទុកសម្រាប់និស្សិតជំនាន់ក្រោយសិក្សាស្រាវជ្រាវ
- ✓ ជួយដល់សាធារណៈជនដើម្បីស្វែងយល់ពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារកាណាឌីយ៉ា

១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ

- **ជំពូកទី១ ៖ សេចក្តីផ្តើម** បង្ហាញពីលំនាំនៃការស្រាវជ្រាវ ចំណោទបញ្ហានៃការស្រាវជ្រាវ គោលបំណងនៃការស្រាវជ្រាវ ដែនកំណត់ វិសាលភាព សារៈសំខាន់នៃការស្រាវជ្រាវ និងវិធីសាស្ត្រនៃការស្រាវជ្រាវ។
- **ជំពូកទី២ ៖ រំលឹកទ្រឹស្តី** និយាយពីនិយមន័យនៃធនាគារ ប្រវត្តិធនាគារ ទ្រឹស្តីពាក់ព័ន្ធនឹងធនាគារ និងនិយមន័យហិរញ្ញវត្ថុ លក្ខណៈទូទៅនៃការវិភាគ និងទ្រឹស្តីផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធនឹងការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។
- **ជំពូកទី៣៖** លទ្ធផលស្រាវជ្រាវដែលទទួលបានពីការស្រាវជ្រាវ គឺស្ថានភាពរបស់ធនាគារ កាណាឌីយ៉ា អំពីប្រវត្តិទ្រួសៗនៃធនាគារ ទីតាំងរបស់ធនាគារ ទស្សនៈវិស័យ បេសកកម្ម និងគុណតម្លៃទី ស្នាក់ការកណ្តាល រចនាសម្ព័ន្ធរបស់ធនាគារ និងផ្ដោតលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

- **ជំពូកទី៤ ៖** ការវិភាគចំណុចខ្លាំង និងចំណុចខ្សោយ ជំពូកនេះនិយាយអំពីការវិភាគទៅលើចំណុចដែលអនុវត្តជាក់ស្តែងក្នុងគោលបំណងវិភាគឱ្យឃើញនូវចំណុចខ្លាំងនិងចំណុចខ្សោយដើម្បីកែលំអរឡើងវិញ។
- **ជំពូកទី៥ ៖** ការសន្និដ្ឋាន និងការផ្តល់អនុសាសន៍ និយាយអំពីការសន្និដ្ឋានទៅលើគ្រប់ចំណុចទាំងអស់និងការផ្តល់នូវយោបល់អនុសាសន៍ចំណុចដែលត្រូវកែលំអរ។

ជំពូកទី២

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ

២.១ លក្ខណៈទូទៅ

២.១.១ និយមន័យធនាគារ

ធនាគារ គឺជាស្ថាប័នហិរញ្ញវត្ថុមួយដែលទទួលប្រាក់បញ្ញើ ដើម្បីដកតាមតម្រូវការ(ដូចជាសរសេរមូលប្បទានបត្រ ផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច) ហើយនឹងផ្តល់ឥណទានទៅឱ្យសាធារណៈជន និងអាជីវកម្ម (ផ្តល់ឥណទានដល់អាជីវកម្មឯកជនដើម្បីពង្រីកសន្និធិរបស់ទំនិញនៅក្នុងហាងរបស់ពួកគេ ឬដើម្បីទិញសម្ភារៈបរិក្ខារថ្មីៗ)^១ ។

ធនាគារ គឺជាការទទួលប្រាក់បញ្ញើពីសាធារណៈជនហើយនឹងប្រើប្រាស់វាជាប្រភព ដ៏សំខាន់របស់មូលនិធិ ដើម្បីបង្កើតកម្ចីអាជីវកម្ម និងកម្ចីមិនមែនអាជីវកម្ម^២។

ធនាគារ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណដើម្បីទទួលយកការត្រួតពិនិត្យ និងសន្សំប្រាក់បញ្ញើ និងធ្វើកម្ចី។ ធនាគារក៏ផ្តល់សេវាកម្មពាក់ព័ន្ធដូចជាគណនីចូលនិវត្តន៍បុគ្គល (IRAs) វិញ្ញាបនបត្រនៃការដាក់ប្រាក់បញ្ញើ (ស៊ីឌី) ការប្តូររូបិយប័ណ្ណ និងប្រអប់ដាក់ប្រាក់សុវត្ថិភាព^៣។

ធនាគារ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលយកប្រាក់បញ្ញើពីសាធារណៈជន និងបង្កើតប្រាក់បញ្ញើតាមតម្រូវការខណៈពេលដែលកំពុងផ្តល់ប្រាក់កម្ចីក្នុងពេលដំណាលគ្នា។ សកម្មភាពផ្តល់ប្រាក់កម្ចីអាចត្រូវបានអនុវត្តន៍ដោយផ្ទាល់ដោយធនាគារ ឬដោយប្រយោលតាមរយៈទីផ្សារមូលធន^៤។

ធនាគារ គឺជាអន្តរការីហិរញ្ញវត្ថុដែលផ្តល់នូវសេវាកម្មផ្នែកហិរញ្ញវត្ថុយ៉ាងទូលំទូលាយជាពិសេសការផ្តល់ឥណទាន ការទទួលប្រាក់បញ្ញើ ការបម្រើសេវាកម្ម និងអនុវត្តន៍មុខងារហិរញ្ញវត្ថុនៃក្រុមហ៊ុនក្នុងសេដ្ឋកិច្ច^៥។

២.១.២ ប្រភេទធនាគារ

ដើមកំណើតរបស់ធនាគារ គឺគ្មានអ្នកណាដឹងពិតប្រាកដទេ ថាតើអាជីវកម្មនេះបានចាប់កំណើតពីពេលណាមកនោះទេ ប៉ុន្តែតាមការស្រាវជ្រាវបានឱ្យដឹងថាធនាគារមានដើមកំណើតបានមកពីហាងមាស ឬជាងទង់នៅសម័យបុរាណ។ ហាងមាសទទួលប្រាក់បញ្ញើជាមាស និងហិរញ្ញវត្ថុមានតម្លៃដទៃទៀតក្នុងករណីខ្លះក៏ផ្តល់ជាប្រាក់លើការផ្ញើនេះ។ នៅពេលអតិថិជនផ្ញើមាស និងទទួលបានវិក្កយបត្រដែលចេញដោយជាងមាសក្នុងនោះបានបញ្ជាក់ពីចំនួន និងប្រភេទនៃមាសដែលបានផ្ញើ។ ក្រោយមកអ្នកផ្ញើមាសយល់ឃើញថាការបង់ទូទាត់ដោយប្រើវិក្កយបត្រជាមាសមានភាពងាយស្រួល និងមានសុវត្ថិភាពជាងការចាយមាសផ្ទាល់ហើយចាប់ពីពេលនោះមកវិក្កយបត្រជាងមាសក៏ដំណើរការដូចជាលុយនាពេលបច្ចុប្បន្នមានឈ្មោះថា

¹ វិទ្យាស្ថាន វ៉ាន់ដា របាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់១៨និស្សិតឈ្មោះ ស៊ី ប៊ុនថុល (ទំព័រ០៤)

² វិទ្យាស្ថាន វ៉ាន់ដា របាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់១៨និស្សិតឈ្មោះ ស៊ី ប៊ុនថុល (ទំព័រ០៤)

³ វិទ្យាស្ថាន វ៉ាន់ដា របាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់១៨និស្សិតឈ្មោះ ស៊ី ប៊ុនថុល (ទំព័រ០៤)

⁴ (https://www.nbc.gov.kh/legislation/laws_applicable_to_banks_and_financial_institutions.php)10.09.23

⁵ (https://www.nbc.gov.kh/legislation/laws_applicable_to_banks_and_financial_institutions.php)10.09.23

មូលប្បទានបត្រ។ ដោយឆ្លងកាត់រយៈពេលដ៏យូរក្រោយមកជាងមាសពិនិត្យឃើញថាមាសដែលអតិថិជនយកមកធ្វើអាចរក្សាទុកនូវតម្លៃបើនៅក្នុងឃ្លាំង ដោយសារក្នុងគ្រាជាមួយគ្នានោះអតិថិជនដកមាស ពីឃ្លាំងរបស់ជាងមាសហើយមួយចំនួនផ្សេងទៀតយកមកសារជាថ្មី។ ចាប់ពីពេលនោះមកអាជីវកម្ម នៅក្នុងហាងមាសក៏ដំណើរការផ្តល់ជាប្រាក់កម្ចីទៅឱ្យអតិថិជនមួយចំនួនផ្សេងទៀត តាម រយៈការបោះវិក្កយបត្របន្ថែមតម្រូវទៅតាមចំនួនមាសដែលមានក្នុងឃ្លាំង វាជាការចាប់កំណើតតាំងពីពេលនោះមក។ តាមការស្រាវជ្រាវបានឱ្យដឹងថាធនាគារមានដើមកំណើតមុនគេ គឺនៅអឺតាលី^៦។

២.១.៣ តួនាទីរបស់ធនាគារ

ធនាគារ គឺជាគ្រឹះស្ថានសេវាហិរញ្ញវត្ថុដែលផលិត និងលក់មូលធនជាសាធារណៈប្រកបទៅដោយវិជ្ជាជីវៈ និងបានដើរតួយ៉ាងសំខាន់នៅក្នុងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ធនាគារមានតួនាទីសំខាន់ៗខាង ពាណិជ្ជកម្ម និងសហគ្រាសផ្សេងទៀត ដើម្បីវិនិយោគនៅក្នុងការសាងសង់ សម្ភារបរិក្ខារ ឧបករណ៍ប្រើប្រាស់និងសន្និធិ។ល។^៧

តួនាទីទូទាត់៖ គឺជាការអនុវត្តទូទាត់ផ្សេងៗសម្រាប់ទំនិញ និងសេវាកម្មក្នុងនាមជាអតិថិជនរបស់ពួកគេដូចជាការចេញ និងទូទាត់ជំរះមូលប្បទានបត្រផ្ទេរសាច់ប្រាក់ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច និងការដកប្រាក់តាមប្រព័ន្ធម៉ាស៊ីនទំនើបអេដឹម (ATM)^៨។

តួនាទីជាអ្នកធានា៖ ឈរពីខាងក្រោយអតិថិជនរបស់គេដើម្បីធ្វើការទូទាត់ ឬសងបំណុលរបស់អតិថិជន នៅពេលដែលអតិថិជនទាំងនោះមិនអាចសងឱ្យទៅម្ចាស់បំណុលរបស់គេក្នុងកាលៈទេសៈ ចៃដន្យដោយធនាគារគ្រាន់តែចេញនូវលិខិតឥណទាន ដើម្បីបង្ហាញនៅទីកន្លែងក្នុងគណនីអតិថិជនរបស់គេ^៩។

តួនាទីគ្រប់គ្រងហានិភ័យ៖ ជួយទៅដល់អតិថិជនក្នុងការរៀបចំនូវ ការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ការកើតមានហានិភ័យនៃការបាត់បង់ទ្រព្យសម្បត្តិ និងជីវិតមនុស្ស។

តួនាទីប្រឹក្សាលើការសន្សំ៖ ជួយដល់អតិថិជនលើការផ្តល់ការប្រឹក្សាយោបល់សម្រាប់គោលដៅក្នុងរយៈពេលវែងក្នុងការធ្វើឱ្យជីវិតល្អប្រសើរដូចជា គម្រោងសាងសង់ ឬគម្រោងអាជីវកម្មផ្សេងៗដើម្បីជៀសវាងទុកប្រាក់សន្សំមិនចរនៅលើទីផ្សារ^{១០}។

តួនាទីជាអ្នកថែរក្សាវត្ថុមានតម្លៃ៖ ទុកដាក់វត្ថុមានតម្លៃរបស់អតិថិជន និងវាយតម្លៃប្រកបដោយសុក្រិតភាពនូវតម្លៃរបស់ទ្រព្យសកម្ម ឬទ្រព្យសម្បត្តិដែលធ្វើប្រតិបត្តិការនៅលើទីផ្សារ^{១១}។

តួនាទីជាភ្នាក់ងារ៖ ក្នុងនាមជាអ្នកតំណាងឱ្យអតិថិជនដើម្បីចាត់ចែង និងការពារនូវទ្រព្យសកម្មរបស់ពួកគេ ឬចេញ និងសល់ ឬទទួលទូទាត់លក់ចេញ និងទិញចូលនូវប័ណ្ណភាគហ៊ុននានា^{១២}។

២.១.៤ មុខងាររបស់ធនាគារ

⁶ <https://khemsarith.wordpress.com/2016/10/04> (10.09.2023)
⁷ <https://khemsarith.wordpress.com/2016/10/04> (10.09.2023)
⁸ <https://khemsarith.wordpress.com/2016/10/04> (10.09.2023)
⁹ <https://khemsarith.wordpress.com/2016/10/04> (10.09.2023)
¹⁰ <https://khemsarith.wordpress.com/2016/10/04> (10.09.2023)
¹¹ <https://khemsarith.wordpress.com/2016/10/04> (10.09.2023)
¹² <https://khemsarith.wordpress.com/2016/10/04> (10.09.2023)

សាជីវកម្ម ឧស្សាហកម្មធុនធំៗអតិថិជនម្នាក់ៗ និងអាជីវកម្មតូចៗទាំងអស់និងមានទំនាក់ទំនងជាមួយធនាគារខាងហិរញ្ញវត្ថុ។ ដូច្នេះធនាគារត្រូវមានមុខងារ៣យ៉ាងសំខាន់គឺ៖

- មុខងារទទួលប្រាក់បញ្ញើ
- មុខងារទូទាត់ប្រាក់
- មុខងារឥណទាន

១.មុខងារទទួលប្រាក់បញ្ញើ (The Deposit Function)

ក.តើគេត្រូវធ្វើដូចម្តេច ? (How are Deposit Made?)

- សេវាមានលក្ខណៈងាយស្រួល (Convenience Service)
- ប្រព័ន្ធផ្ទេរតាមអេឡិចត្រូនិច (Electronic Funds Transfer System: EFTS)
- ការផ្ទេរតាមរយៈធនាគារ និងធនាគារ (Transfer Between Bank)
- ការផ្ទេរទៅតាមធនាគារតែមួយ (Transfer within bank)

ខ.ការត្រួតពិនិត្យប្រាក់បញ្ញើមុនពេលទទួលប្រាក់បញ្ញើពីអតិថិជនជាការសំខាន់ណាស់ដែលធ្វើការត្រួតពិនិត្យប្រាក់បញ្ញើនោះ ដូច្នេះធនាគារត្រូវតែដឹងនូវអ្វីដែលខ្លួនធ្វើគួរទទួលបាន។

- រូបបិយវត្ថុក្លែងក្លាយ (Counterfeit Currency)
- បង្ខំលេខ (Endorsement)
- ការផ្ញើរបស់អាជីវកម្ម (Business deposit)

២.មុខងារទូទាត់ (Payment Function)

• មូលប្បទានបត្រ គឺជាយានមួយមានសុវត្ថិភាព និងមានការងាយស្រួលបំផុតសម្រាប់ការធ្វើការទូទាត់ហើយត្រូវបានគេទទួលយកដោយមានភាពជឿជាក់ និងត្រឹមត្រូវ។

• ដោយមានការស្រាវជ្រាវ និងមានការអភិវឌ្ឍន៍ប្រព័ន្ធផ្ទេរការទូទាត់មូលនិធិតាមរយៈអេឡិចត្រូនិចមួយចំនួនតាមចំនួននេះ (Electronic Funds Transfer System) ចេះតែមានការកើនឡើងនូវអតិថិជនបានកំពុងតែប្រើប្រាស់ប្រព័ន្ធ (ATMs) ដើម្បីទទួលបាននូវសាច់ប្រាក់ដោយមិនចាំបាច់ចេញមូលប្បទានបត្រ។

៣.មុខងារឥណទាន (Credit Function)

ក.ប្រភេទជាមូលដ្ឋាននៃការឱ្យខ្ចីរបស់ធនាគារ (Basic Types of bank loan)

- កម្ចីលើអចលនទ្រព្យ (Real estate bank)
- កម្ចីលើផ្នែកអន្តរធនាគារ (Interbank loans)
- កម្ចីឱ្យអ្នកប្រើប្រាស់ (Consumer Loans)
- កម្ចីទៅឱ្យផ្នែកពាណិជ្ជកម្ម និង ឧស្សាហកម្ម (Commercial and industrial Loans) កម្ចីផ្នែកនេះ

មានរយៈពេលវែងជាងមួយឆ្នាំ។

ខ.ដំណើរការនៃការឱ្យឥណទាន

គោលបំណងនៃការឱ្យខ្ចីលើផ្នែកពាណិជ្ជកម្ម និងប្រើប្រាស់គឺធ្វើយ៉ាងណាឱ្យកម្ចីនោះទទួលបានប្រាក់ចំណេញដោយមានហានិភ័យទាប។ ដំណើរការឥណទាននេះ រួមមានមុខងារ៣ ជាសំខាន់៖ ការអភិវឌ្ឍអាជីវកម្ម និងការវិភាគឥណទាន (Business development & Credit Analysis)៖ ការអភិវឌ្ឍអាជីវកម្ម គឺដំណើរការនៃសេវាទីផ្សារ និងការវិភាគឥណទានជាសំខាន់ គឺវិភាគទៅលើហានិភ័យសំខាន់ៗ ចំនួនដែលអាស្រ័យទៅលើ៥ចំណុចនៃការឱ្យឥណទាន៖

- ចរិតលក្ខណៈ (Character)
- មូលធន (Capital)
- សមត្ថភាព (Capacity)
- លក្ខខណ្ឌ (Condition)
- វត្ថុបញ្ចាំ (Collateral)

ផ្នែកនៃប្រតិបត្តិការ និងការគ្រងឥណទាន (Credit Executive and Administration)៖

- នៅពេលកម្ចីមួយត្រូវបានកើតឡើងនោះមន្ត្រីផ្នែកនេះនឹងបញ្ជាក់ប្រាប់ដល់អ្នកខ្ចី និងរៀបចំនូវឯកសារយល់ព្រមលើកម្ចី

- ពិនិត្យមើលលក្ខណៈពិសេសនៃប្រតិបត្តិការកម្ចីណាមួយដែលធ្វើឱ្យមានប្រយោជន៍ដ៏ប្រសើរដល់ធនាគារ

- នៅពេលធនាគារឱ្យប្រមូលនិធិទៅអតិថិជនខ្ចី វានឹងក្លាយជាដៃគូមានប្រសិទ្ធភាព។

ការត្រួតពិនិត្យឥណទាន(Credit Review)៖ នៅពេលលើកម្ចីណាមួយត្រូវបានអនុម័តឡើងគោលបំណងសំខាន់នៃការត្រួតពិនិត្យឥណទាន គឺបន្ថយហានិភ័យ។ ការត្រួតពិនិត្យនេះត្រូវបានបែងចែកជា២ផ្នែក៖

- ការត្រួតពិនិត្យនូវសកម្មភាពកម្ចីដែលមានស្រាប់
- ដោះស្រាយនូវកម្ចីដែលមានបញ្ហា

គ.កត្តាឥណទានជាមូលដ្ឋានបួនយ៉ាង (Four Basic Credit Factors)

- លក្ខណៈរបស់អ្នកខ្ចី ដើម្បីឱ្យមានការជោគជ័យក្នុងការខ្ចីគឺ ត្រូវមើលលើភាពស្មោះត្រង់របស់អ្នកខ្ចី
- ការប្រើប្រាស់មូលនិធិដែលបានខ្ចី ការយល់ដឹងនូវការប្រើប្រាស់ប្រាក់កម្ចី បានជួយការវិភាគ
- កម្ចីដែលអាក្រក់បំផុត
- កម្ចីទៅឱ្យបងប្អូន
- កម្ចីទៅឱ្យនិយោជក ឬនិយោជិត
- កម្ចីឱ្យផ្នែកខាងនយោបាយ
- កម្ចីផ្នែករដ្ឋាភិបាល
- កម្ចីទៅឱ្យដៃគូធនាគារ។

តួនាទីអ្នកអនុវត្តគោលនយោបាយ៖ ធ្វើប្រតិបត្តិការស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងគោលបំណងឱ្យមានកំណើនសេដ្ឋកិច្ច និងឈានទៅដល់គោលដៅដែលសង្គមចង់បាន។

២.២ សមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ

២.២.១ និយមន័យនៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ដែលបង្ហាញពីស្ថានភាពហិរញ្ញវត្ថុ និងស្ថានភាពនៃការអនុវត្តហិរញ្ញវត្ថុរបស់អង្គភាពមួយ¹³។

របាយការណ៍ហិរញ្ញវត្ថុ គឺជាទិន្នន័យដែលត្រូវបានគេកត់ត្រាទុករាល់សកម្មភាពនៃការដោះដូរ និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយនៅក្នុងកាលបរិច្ឆេទជាក់លាក់។ ជាទូទៅរបាយការណ៍ហិរញ្ញវត្ថុត្រូវបានធ្វើសន្យាដោយភ្នាក់ងារសវនករ និងក្រុមហ៊ុនឯកជនផ្សេងៗដើម្បីបញ្ជាក់ភាពស្មោះត្រង់ចំពោះការបង់ពន្ធជូនរដ្ឋ ដៃគូជំនួញ ឬម្ចាស់ភាគហ៊ុន។ របាយការណ៍ហិរញ្ញវត្ថុមានបួនគឺ៖

ក.របាយការណ៍លទ្ធផល (Income statement) ៖ គឺជារបាយការណ៍មួយដែលបង្ហាញអំពីលទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុនមួយ តាមរយៈការប្រមូលផ្តុំចំណូល (Revenues) និងចំណាយ (Expenses) នៅក្នុងគ្រាមួយ។

ខ.របាយការណ៍មូលធនម្ចាស់ (statement of Owner's Equity) ៖ ជារបាយការណ៍មួយដែលបង្ហាញពីភាពប្រែប្រួលរបស់មូលធនម្ចាស់របស់ក្រុមហ៊ុននៅក្នុងកាលកំណត់ជាក់លាក់មួយ។

គ.តារាងតុល្យការ (Balance sheet) ៖ គឺជារបាយការណ៍ដែលបានបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងកាលកំណត់ជាក់លាក់មួយ។

ឃ.របាយការណ៍ចរន្តសាច់ប្រាក់ (statement of Cash Flows) ៖ គឺជារបាយការណ៍មួយដែលបង្ហាញពីលំហូរចូលសាច់ប្រាក់ និងលំហូរចេញសាច់ប្រាក់ក្នុងថេរវេលាណាជាក់លាក់របស់ក្រុមហ៊ុន។

របាយការណ៍ហិរញ្ញវត្ថុជាប់របាយការណ៍ដែលបានរៀបចំឡើង នៅចំណុចពេលវេលាមួយកំណត់ដោយជាក់លាក់ដូចនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ឬថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ជាដើម។

របាយការណ៍ហិរញ្ញវត្ថុមានសារៈសំខាន់ណាស់សម្រាប់អ្នកវិនិយោគដូចខាងក្រោម៖

- អ្នកគ្រប់គ្រងក្រុមហ៊ុនផ្ទាល់៖ ក្នុងការរៀបចំគម្រោងផ្សេងៗត្រូវពឹងផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុជាចាំបាច់ដើម្បីធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ។
- បុគ្គលនិងអង្គភាពខាងក្រៅក្រុមហ៊ុន៖ អ្នកវិនិយោគ និងម្ចាស់បំណុល ឬភាគីពាក់ព័ន្ធ និងធ្វើការសម្រេចចិត្តផ្សេងៗជាមួយក្រុមហ៊ុន ដើម្បីធ្វើការស្វែងយល់ពីរបាយការណ៍ហិរញ្ញវត្ថុឱ្យបានច្បាស់ពីក្រុមហ៊ុនដើម្បីដឹងពីចំណុចខ្សោយ និងចំណុចខ្លាំងរបស់ក្រុមហ៊ុន។
- រដ្ឋាភិបាល៖ មានតួនាទីក្នុងការត្រួតពិនិត្យ និងតាមដានពីស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន ថាគឺក្រុមហ៊ុនបានអនុវត្តតាមច្បាប់ដែលបានកំណត់ដែរឬទេ? ដូចជាការកត់ត្រា ការបង់ពន្ធជាដើម ដូច្នេះគេត្រូវពឹងផ្អែកតាមរបាយការណ៍ហិរញ្ញវត្ថុទាំងស្រុង។

២.២.២ សមាសភាពនៃរបាយការណ៍ហិរញ្ញវត្ថុ

ក. របាយការណ៍លទ្ធផល (Income Statement) ៖ បង្ហាញនូវគ្រប់ផលចំណូល និងបន្ទុកចំណាយ

¹³ <https://www.facebook.com> (10/09/2023)

និងបង្ហាញនូវលទ្ធផលជាប្រាក់ចំណេញ ឬខាតបង់របស់ក្រុមហ៊ុនក្នុងពេលជាក់លាក់ណាមួយ។ បើសិនចំណូលធំជាងចំណាយមានន័យថាចំណេញសុទ្ធ ប៉ុន្តែបើសិនជាចំណូលតូចជាងចំណាយគឺខាត។

ខ. របាយការណ៍ដើមទុនម្ចាស់ (Statement of Owner's Equity) ៖ ជារបាយការណ៍ដែលបង្ហាញពីបម្រែបម្រួលកើនឡើង ឬថយចុះនៃដើមទុនម្ចាស់សម្រាប់អំឡុងពេលជាក់លាក់ណាមួយ។ ទ្រព្យម្ចាស់គឺជាការអះអាងរបស់ម្ចាស់លើទ្រព្យសកម្មរបស់ក្រុមហ៊ុនវាជាអត្ថប្រយោជន៍របស់ម្ចាស់លើទ្រព្យសកម្មរបស់ក្រុមហ៊ុនបន្ទាប់ពីដកបំណុលចេញ។ ទ្រព្យម្ចាស់ក៏ត្រូវបានគេហៅថាទ្រព្យសកម្មសុទ្ធផងដែរ។ ការវិនិយោគរបស់ម្ចាស់ និងចំណូលបង្កើតដើមទុនម្ចាស់។ ហើយដើមទុនម្ចាស់នោះថយដោយសារការដកដើមទុនរបស់ម្ចាស់ និងបន្ទុកចំណាយឥទ្ធិពលនៃការឡើងឬចុះនៃដើមទុនម្ចាស់¹⁴។

គ. របាយការណ៍តុល្យការ (Balance sheet) ៖ គឺជារបាយការណ៍ដែលរាយការណ៍នូវទ្រព្យសកម្មបំណុល និងដើមទុនម្ចាស់របស់ក្រុមហ៊ុនអាជីវកម្មក្នុងកាលបរិច្ឆេទជាក់លាក់ណាមួយ។ តារាងតុល្យការគឺជាតារាងមួយដែលគេរៀបចំឡើងនៅចុងការិយបរិច្ឆេទបង្ហាញពីទ្រព្យ និងបំណុលមូលធនចៅកែពិតប្រាកដដែលមាននៅក្នុងក្រុមហ៊ុន។

ឃ. របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flows) ៖ គឺជារបាយការណ៍មួយដែលបង្ហាញពីលំហូរចូលសាច់ប្រាក់ និងលំហូរចេញសាច់ប្រាក់ក្នុងថេរវេលាណាជាក់លាក់របស់ក្រុមហ៊ុន។ មានវិធីសាស្ត្រពីរយ៉ាងដើម្បីបង្កើតលំហូរសាច់ប្រាក់គឺ៖

- វិធីសាស្ត្រផ្ទាល់
- វិធីសាស្ត្រមិនផ្ទាល់គោលបំណងដ៏សំខាន់នៃរបាយការណ៍លំហូរសាច់ប្រាក់គឺ ផ្តល់ព័ត៌មានអំពី Cash Receipts, Cash Payments, Net Change in Cash បណ្តាល មកពីសកម្មភាពវិនិយោគ។

២.៣ វិធីសាស្ត្រវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ

២.៣.១ និយមន័យហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ គឺជាលទ្ធផលនៃទំនាក់ទំនងរវាងរូបិយវត្ថុក្នុងលក្ខខណ្ឌសេដ្ឋកិច្ចសង្គមមួយចំនួន។ ទាក់ទងការកើតឡើងរបស់ពួកគេជាវិស័យដាច់ដោយឡែកមួយនៃទំនាក់ទំនងសេដ្ឋកិច្ចត្រូវផ្តល់បរិស្ថានមួយដែលនៅទីនោះ និងសាងសង់ទាំងប្រវត្តិសាស្ត្រស្របពេលជាពិសេសនៅក្នុងពេលវេលាជួរទាំងមូលនៃកត្តាផ្សេងគ្នាមាន៖

- ការបង្កើតព្រមទាំងការទទួលស្គាល់កម្មសិទ្ធិរបស់បុគ្គលមួយចំនួនសម្រាប់សេវា, ទំនិញដ៏ថ្លៃថ្លា និងធនធានធម្មជាតិនិងផ្សេងទៀតណាមួយ
- ប្រព័ន្ធបង្កើតឡើងនៃលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យទំនាក់ទំនងអចលនទ្រព្យ
- រូបរាងខុសពីក្រុមពលរដ្ឋក្នុងសង្គម

¹⁴ (<https://www.khsearch.com/qna/24780>) 10/09/2023

- ការពង្រឹងនៃរដ្ឋភាគីដែលបង្ហាញពីផលប្រយោជន៍របស់សង្គមទាំងមូលព្រមទាំងការទិញស្ថានភាពជាម្ចាស់របស់ពួកគេ¹⁵។ ហិរញ្ញវត្ថុសំដៅលើមុខវិជ្ជាមួយបែបវិទ្យាសាស្ត្រ ដែលសិក្សាពីការគ្រប់គ្រងរូបិយវត្ថុ (លុយ) ដើម្បីឱ្យមានប្រសិទ្ធិភាព។

ហិរញ្ញវត្ថុ គឺជារ៉ឺងពាណិជ្ជកម្មដែលពាក់ព័ន្ធ និងការគ្រប់គ្រង បេតិកភណ្ឌបុគ្គល បេតិកភណ្ឌសហគ្រាស ឬបេតិកភណ្ឌសាធារណៈ។

២.៣.២ គោលបំណងនៃហិរញ្ញវត្ថុផ្តោតលើ

ហិរញ្ញវត្ថុសាធារណៈគឺជាផ្នែកហិរញ្ញវត្ថុទាក់ទងនឹងសកម្មភាពទាក់ទង និងការទទួលបានការគ្រប់គ្រង និងការគ្រប់គ្រងធនធានសេដ្ឋកិច្ចរបស់អង្គភាពរដ្ឋាភិបាល។

ហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺជាការបញ្ចូលសេដ្ឋកិច្ចទាំងអស់នៃវិស័យផ្ទាល់ខ្លួន ឬគ្រួសារទាក់ទង និងការទទួលបានរដ្ឋបាល និងការគ្រប់គ្រងរដ្ឋបាល។

ហិរញ្ញវត្ថុអាជីវកម្ម គឺជាកម្មភាពវិស័យហិរញ្ញវត្ថុដែលទាក់ទង និងក្រុមហ៊ុនការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដែលធ្វើឡើងនៅក្នុងប្រភពក្រុមហ៊ុនជុំវិញមូលធន¹⁶។

២.៣.៣ ឧបករណ៍ហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុជាច្រើនត្រូវបានជួញដូរនៅលើទីផ្សារហិរញ្ញវត្ថុ។ នេះជាមូលហេតុដែលវាមានសារៈសំខាន់ណាស់សម្រាប់អ្នកចាប់ផ្តើមដំបូងដែលចង់ចាប់ផ្តើមការជួញដូរ ឬការវិនិយោគដើម្បីស្វែងយល់ថាឧបករណ៍ហិរញ្ញវត្ថុអ្វីខ្លះ។ ពាណិជ្ជករហិរញ្ញវត្ថុ និងអ្នកវិនិយោគត្រូវយល់អំពីផលិតផលមុនពេលពួកគេអាចគិតអំពីការជួញដូរ។ នៅក្នុងអត្ថបទនេះ យើងនឹងរៀបរាប់អំពីប្រភេទនៃឧបករណ៍ហិរញ្ញវត្ថុដែលសំខាន់ៗដូចជា បឋម និស្សន្ទវត្ថុ និងបន្សំ ក៏ដូចជាលក្ខណៈរបស់វា។ អ្នកក៏នឹងរៀនអំពីគុណសម្បត្តិ និងគុណវិបត្តិរបស់នីមួយៗផងដែរ។ បន្ទាប់ពីអានការណែនាំនេះ អ្នកនឹងមានគំនិតកាន់តែប្រសើរឡើងអំពីរបៀបជ្រើសរើសឧបករណ៍ហិរញ្ញវត្ថុដែលត្រឹមត្រូវសម្រាប់គោលបំណងផ្សេងៗ។ ឧបករណ៍ហិរញ្ញវត្ថុជាច្រើនត្រូវបានជួញដូរនៅលើទីផ្សារហិរញ្ញវត្ថុ។ នេះជាមូលហេតុដែលវាមានសារៈសំខាន់ណាស់សម្រាប់អ្នកចាប់ផ្តើមដំបូងដែលចង់ចាប់ផ្តើមការជួញដូរ ឬការវិនិយោគដើម្បីស្វែងយល់ថាឧបករណ៍ហិរញ្ញវត្ថុអ្វីខ្លះ។ ពាណិជ្ជករហិរញ្ញវត្ថុ និងអ្នកវិនិយោគត្រូវយល់អំពីផលិតផលមុនពេលពួកគេអាចគិតអំពីការជួញដូរ។ នៅក្នុងអត្ថបទនេះ យើងនឹងរៀបរាប់អំពីប្រភេទឧបករណ៍ហិរញ្ញវត្ថុដែលសំខាន់ៗដូចជា បឋម និស្សន្ទវត្ថុ និងបន្សំ ក៏ដូចជាលក្ខណៈរបស់វា។ អ្នកក៏នឹងរៀនអំពីគុណសម្បត្តិ និងគុណវិបត្តិរបស់នីមួយៗផងដែរ។ បន្ទាប់ពីអានការណែនាំនេះអ្នកនឹងមានគំនិតកាន់តែប្រសើរឡើងអំពីរបៀបជ្រើសរើសឧបករណ៍ហិរញ្ញវត្ថុដែលត្រឹមត្រូវសម្រាប់គោលបំណងផ្សេងៗ។

➢ **ឧបករណ៍បឋម** គឺជាឧបករណ៍សាច់ប្រាក់ដែលមានតម្លៃរបស់វាកំណត់ដោយផ្ទាល់ដោយទីផ្សារ។

ប្រាក់បញ្ញើជាសាច់ប្រាក់៖ ប្រាក់បញ្ញើជាសាច់ប្រាក់ គឺជាប្រាក់ដែលបុគ្គលម្នាក់បង់ទៅគណនីសន្សំ ឬគណនីធនាគារ។ ដោះស្រាយជាមួយប្រាក់បញ្ញើជាសាច់ប្រាក់ អ្នកមានកិច្ចព្រមព្រៀងជាមួយធនាគារដើម្បី

¹⁵ (<https://km.unansea.com>) 10/09/23

¹⁶ (<https://km.unansea.com>) 10/09/23

សងប្រាក់របស់អ្នកវិញនៅថ្ងៃជាក់លាក់មួយ។ ដូច្នេះ ធនាគារទទួលខុសត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់បញ្ញើជាសាច់ប្រាក់គឺសម្រាប់អ្នកសន្សំជាជាងវិនិយោគិន។

មូលបត្របំណុល៖ ត្រូវបានបែងចែកទៅជាមូលបត្របំណុលរដ្ឋាភិបាល មូលបត្របំណុលសាជីវកម្ម Eurobonds និងមូលបត្របំណុលក្រុង។ នៅពេលអ្នកទិញមូលបត្របំណុលរបស់រដ្ឋាភិបាល ឬសាជីវកម្ម អ្នកកំពុងផ្តល់ប្រាក់កម្ចីដល់ភ្នាក់ងាររដ្ឋាភិបាល ឬសាជីវកម្ម។ Eurobonds មានតម្លៃជាប្រភេទប័ណ្ណដែលខុសពីប្រភេទប័ណ្ណក្នុងស្រុកនៃប្រទេសដែលសញ្ញាប័ណ្ណត្រូវបានចេញ។ ហើយមូលបត្របំណុលក្រុង គឺជាវិញ្ញាបនបត្រនៃបំណុលដែលចេញដោយរដ្ឋ ទីក្រុង ឬរដ្ឋាភិបាលក្នុងតំបន់ផ្សេងទៀត ដើម្បីប្រមូលមូលនិធិ។ ផលចំណេញរបស់អ្នកមកក្នុងទម្រង់នៃការប្រាក់ដែលអ្នកទទួលបានលើប្រាក់កម្ចីរបស់អ្នក។

➢ **ឧបករណ៍សមធម៌៖** ពួកគេត្រូវបានគេស្គាល់ថាជាកាតហ៊ុនឬភាគហ៊ុន។ នៅពេលអ្នកទិញភាគហ៊ុន អ្នកកំពុងទិញផ្នែកមួយនៃអាជីវកម្ម ហើយក្លាយជាសហម្ចាស់ ឬម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនជាក់លាក់នោះ។ ផលចំណេញដែលអ្នកទទួលបានមានពីរទម្រង់។ ទីមួយគឺការកើនឡើងនៃតម្លៃភាគហ៊ុនដែលធ្វើឱ្យការវិនិយោគរបស់អ្នកកាន់តែមានតម្លៃ។ ទីពីរអ្នកអាចទទួលបានភាគលាភដែលជាចំណែករបស់អ្នកនៃប្រាក់ចំណេញដែលអាជីវកម្មបង្កើត។

➢ **និស្សន្ទវត្ថុ៖** តម្លៃនៃឧបករណ៍និស្សន្ទវត្ថុត្រូវបានកំណត់ដោយទ្រព្យសកម្ម ឬអចរផ្សេងទៀតហើយមិនមែនជាកិច្ចសន្យានិស្សន្ទវត្ថុនៅក្នុងខ្លួនវាទេ។

ថ្ងៃមុខ៖ វាគឺជាកិច្ចសន្យាផ្ទាល់ខ្លួនរវាងភាគីទាំងពីរដើម្បីទិញ ឬលក់ទ្រព្យសកម្មក្នុងតម្លៃជាក់លាក់មួយនៅកាលបរិច្ឆេទជាក់លាក់នាពេលអនាគត។ ការបញ្ជូនបន្តមិនត្រូវបានជួញដូរនៅលើការផ្លាស់ប្តូរកណ្តាលទេ ហើយជាលទ្ធផល ពួកវាមិនមានលក្ខណៈស្តង់ដារចំពោះបទប្បញ្ញត្តិទេ ដែលធ្វើឱ្យពួកវាមានប្រយោជន៍ជាពិសេសសម្រាប់ការការពារ។

អនាគត៖ កិច្ចសន្យានាពេលអនាគតមានលក្ខណៈជាមូលដ្ឋានស្រដៀងទៅនឹងការបញ្ជូនបន្ត។ ទោះជាយ៉ាងណាក៏ដោយ មិនដូចការបញ្ជូនបន្តទេ ពួកវាត្រូវបានធ្វើឱ្យមានស្តង់ដារ និងគ្រប់គ្រង ដែលនេះជាមូលហេតុដែលពួកគេអាចត្រូវបានជួញដូរនៅលើការផ្លាស់ប្តូរមួយ។ អនាគតជាញឹកញាប់ត្រូវបានប្រើដើម្បីប៉ាន់ស្មានលើទំនិញ។

ជម្រើស៖ កិច្ចសន្យាជម្រើស គឺជាកិច្ចសន្យាដែលផ្តល់សិទ្ធិប៉ុន្តែមិនមែនជាកាតព្វកិច្ចក្នុងការទិញ ឬលក់ទ្រព្យសម្បត្តិហិរញ្ញវត្ថុក្នុងតម្លៃដែលបានកំណត់ទុកជាមុនសម្រាប់រយៈពេលជាក់លាក់មួយ។

ការដោះដូរ៖ វាសំដៅទៅលើការដោះដូរសន្តិសុខមួយសម្រាប់មួយផ្សេងទៀតដោយផ្អែកលើកត្តាផ្សេងៗគ្នាសម្រាប់រយៈពេលដែលមានចែងក្នុងកិច្ចព្រមព្រៀង។ លំហូរសាច់ប្រាក់ទាំងនេះត្រូវបានគេហៅថាជើងនៃការដោះដូរ។ កិច្ចព្រមព្រៀងដោះដូរកំណត់កាលបរិច្ឆេទដែលលំហូរសាច់ប្រាក់ត្រូវបង់ និងរបៀបដែលពួកគេត្រូវបានគណនា¹⁷។

¹⁷ (<https://www.litefinance.org/km>)10/09/2023

ជំពូកទី៣

**ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ កាណាឌីយ៉ា សាខាពោធិ៍
ចិនតុច**

៣.១ ស្ថានភាពទូទៅរបស់ធនាគារ កាណាឌីយ៉ា

៣.១.១ ប្រវត្តិរបស់ធនាគារ កាណាឌីយ៉ា

ធនាគារកាណាឌីយ៉ាត្រូវបានបង្កើតឡើងដំបូងក្នុងខែកញ្ញា ឆ្នាំ២០០៧ ពីធនាគារកាណាឌីយ៉ារួមជាមួយនឹងក្រុមហ៊ុនកាន់កាប់មួយទៀត គឺក្រុមហ៊ុនវិនិយោគនៅក្រៅប្រទេសកម្ពុជា (OCIC) ដែលដឹកនាំអាជីវកម្មមិនមែនហិរញ្ញវត្ថុ។ ធនាគារកាណាឌីយ៉ាជាគ្រឹះ និងសសរស្តម្ភនៃក្រុមហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ១៩៩១ ក្នុងទម្រង់ជា «Canadia Gold & Trust Corporation Ltd» ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដែលបង្កើតឡើងដោយប្រធានបច្ចុប្បន្នគឺអ្នកឧកញ៉ាបណ្ឌិត ពុង យាវ។ សកម្មភាពចម្បងរបស់វាគឺជាធានា ការចេញកាត់មាស និងសេវាធនាគារជាមូលដ្ឋាន។ ក្រុមហ៊ុនបានចាប់ផ្តើមជាមួយនឹងបុគ្គលិកត្រឹមតែ ២០ នាក់ប៉ុណ្ណោះ និងមានដើមទុនចុះបញ្ជីតិចជាងកន្លះលានដុល្លារអាមេរិក ប៉ុន្តែចាប់តាំងពីពេលនោះមកបានរីកចម្រើនយ៉ាងខ្លាំងទៅជាធនាគារពាណិជ្ជដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានទ្រព្យសកម្មសរុបចំនួន ៦.៥ ពាន់លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ ២០១៩។

ក្នុងអំឡុងពេលមួយទសវត្សរ៍ដំបូងបន្ទាប់ពីការចាប់ផ្តើមរបស់ខ្លួនធនាគារ កាណាឌីយ៉ា កំពុងផ្ដោតលើការពង្រីកទៅកាន់អនុវិស័យផ្សេងទៀតនៃហិរញ្ញវត្ថុកម្ពុជាហើយកំពុងដាក់មូលដ្ឋានគ្រឹះមួយទៀត ក្រៅពីធនាគារពាណិជ្ជដើម្បីធ្វើពិធកម្ម និងរៀបចំសម្រាប់កំណើនដ៏ពិសេសមួយទៀតរួមជាមួយនឹងវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចរបស់កម្ពុជា។ សេវាហិរញ្ញវត្ថុដ៏ទូលំទូលាយរបស់ធនាគារកាណាឌីយ៉ា និងការរួមផ្សំគ្នាដែលទទួលបានពីវានឹងបន្តពង្រឹងជំហររបស់ខ្លួនក្នុងនាមជាក្រុមហិរញ្ញវត្ថុឈានមុខគេរបស់កម្ពុជា។

ឈ្មោះរបស់ធនាគារ កាណាឌីយ៉ា បានប្រែក្លាយមកពីប្រជាជនខ្មែរកាត់ចិនដែលជាអភិជនមកពីប្រទេសកាណាដា ដែលចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាដោយបង្កើតអាជីវកម្មមួយឈ្មោះ «Canadia Gold & Trust Corporation Ltd » ដោយបំបែកឈ្មោះ Cana (Canada) + dia (Cambodia) = Canadia ។ បច្ចុប្បន្នមានទ្រព្យជាង \$6.5 B ធនាគារកាណាឌីយ៉ា គឺកំពុងផ្ដោតលើការពង្រីកនូវការផ្តល់ជូនសេវាកម្មឌីជីថលជំនាន់ក្រោយ។ ធនាគារកំពុងទន្ទឹងរង់ចាំមើលអនាគតទៅមុខនៅពេលដែលធនាគារអាចចូលទៅគ្រប់ទីកន្លែង។

៣.១.២ ទស្សនវិស័យ ឬបេសកកម្មរបស់ក្រុមហ៊ុន

តម្លៃរបស់ធនាគារ

ការរីកចម្រើននៅក្នុងបរិយាកាសបើកចំហរ ដែលផ្តល់តម្លៃដល់ស្មារតីនៃការច្នៃប្រឌិត ភាពជឿនលឿននិងការផ្លាស់ប្តូរទន្ទឹមនឹងការប្រកាន់ខ្ជាប់ខ្លួននូវតម្លៃស្នូលនៃការជឿទុកចិត្ត ភាពជាម្ចាស់ និងការជំរុញការអនុវត្តដល់ធនាគារ។

ឧស្សនៈវិស័យរបស់ធនាគារ

ដើម្បីក្លាយជាធនាគារល្អបំផុតនៅក្នុងប្រទេសកម្ពុជា ដើម្បីនាំមកនូវបទពិសោធន៍ជាច្រើនឆ្នាំរបស់ធនាគារក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្មថ្មីៗគួរឱ្យរំភើបដល់អតិថិជនឥតឈប់ឈរដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង។

បេសកកម្មរបស់ធនាគារ

ធនាគារបានបង្កើតស្តង់ដារលំដាប់ថ្នាក់ល្អបំផុត សម្រាប់បទពិសោធន៍ និងការបំពេញការងារដល់អតិថិជនដើម្បីឱ្យធនាគារមានទំនាក់ទំនងដ៏យូរអង្វែង និងពេញលេញជាមួយនិងអតិថិជន។

និមិត្តសញ្ញារបស់ធនាគារកាណាឌីយ៉ា គឺជាសញ្ញាមានរាងមូលដូចកាក់ម្យ៉ាងរបស់ប្រទេសចិន ហើយរូបនេះបង្ហាញមកថាផ្ដើមចេញពីលុយមួយកាក់មួយសេន។



៣.១.៣ ប្រវត្តិរបស់ធនាគារ កាណាឌីយ៉ា សាខាពោធិ៍ចិនតុង

ធនាគារកាណាឌីយ៉ា សាខាពោធិ៍ចិនតុង គឺជាសាខាទី១៣ស្ថិតនៅក្នុងចំណោមសាខាទាំង៦០ជាងធនាគារសរុបដែល បានចាប់ផ្ដើមអាជីវកម្មបម្រើអតិថិជនតាំងពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៧មកម្ល៉េះ។ ធនាគារ កាណាឌីយ៉ា សាខាពោធិ៍ចិនតុង មានអាសយដ្ឋានស្ថិតនៅអគារលេខ ៣២៧ មហាវិថី សហព័ន្ធរុស្ស៊ី ភូមិប៉ប្រក់ខាងជើង សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លេខទំនាក់ទំនង៖ +855 23 890 805


Email ៖ canadai .pt@canadia .com. kh

ធនាគារ កាណាឌីយ៉ា បានសម្រេចចិត្តបង្កើតឡើងក្នុងគោលបំណង និងមូលហេតុដូចខាងក្រោម៖

- មូលហេតុនៃការបង្កើតឡើង៖ ដោយសារមានទីតាំងស្ថិតនៅទីប្រជុំជនដោយប្រជាជនមានជីវភាពធូរធារច្រើនហើយស្ថិតនៅជាប់ផ្សារ ដែលសម្បូរទៅដោយអ្នកធ្វើអាជីវកម្ម និងជាតំបន់ពាណិជ្ជកម្មតំបន់វិនិយោគហើយមានសក្តានុពលសេដ្ឋកិច្ច។
- គោលបំណងក្នុងការបង្កើតឡើង៖ ដើម្បីពង្រីកវិសាលភាពពាណិជ្ជកម្ម ស្វែងរកអតិថិជនឱ្យបានច្រើន និងសម្រួលឱ្យអតិថិជនមានភាពងាយស្រួលក្នុងការបង្វិលមូលនិធិ និងទូទាត់សាច់ប្រាក់។ ខាងក្រោមនេះជារូបភាពរបស់ធនាគារ កាណាឌីយ៉ា សាខាពេជ្រីបិនតុង



៣.១.៤ ធនាគារប័ណ្ណបង់ប្រាក់ការណាឌីយ៉ា សាខាពោធិ៍ចិនតុល



ធនាគារការណាឌីយ៉ា សាខាពោធិ៍ចិនតុលមានផ្នែកប្រតិបត្តិសំខាន់ៗដែលមានបែងចែកតួនាទីការកិច្ច និង ទំនួលខុសត្រូវតាមផ្នែកនីមួយៗដូចខាងក្រោម៖

១.នាយកប្រតិបត្តិ៖ មានតួនាទី និងទំនួលខុសត្រូវដូចខាងក្រោម៖

- ការគ្រប់គ្រងបុគ្គលិកទាំងអស់នៅក្នុងធនាគារ
- គ្រប់គ្រងសាខា និងបទបញ្ញត្តិសម្រាប់ចាត់ចែងការងារ
- មានសិទ្ធិតែងតាំង ដកដំណែង ឬព្យួរការងារបុគ្គលិក
- សម្របសម្រួលនូវហេតុការណ៍ដែលកើតមានឡើងដោយយថាហេតុ

- មានសិទ្ធិអនុម័តនូវក្នុងការឱ្យអតិថិជនខ្ចីប្រាក់
- ចូលរួមការចរចា និងកិច្ចព្រមព្រៀងការអនុវត្ត ឬកែប្រែនូវបទបញ្ញត្តិផ្សេងៗ
- ធ្វើការវិនិយោគ និងប្រើប្រាស់ប្រាក់របស់ធនាគារដើម្បីរកប្រាក់ចំណូលឱ្យសាខា

២. ផ្នែកគណនេយ្យ៖ តួនាទីសំខាន់ៗរបស់គណនេយ្យក្រុមមានដូចជា៖

- រាល់សកម្មភាពចុះបញ្ជីគណនេយ្យរបស់ធនាគារត្រូវតែមានលក្ខណៈសុក្រឹតនឹងជាក់លាក់ដែលអាចទុកចិត្តបាន
- ការចុះបញ្ជីគណនេយ្យ គឺផ្អែកលើសក្ខីបត្រ ឬប័ណ្ណផ្សេងៗដែលមានចុះហត្ថលេខាយល់ព្រមពីប្រធានផ្នែកនីមួយៗ
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ជូននាយក
- បំពេញតួនាទីជូនអត្តនាយកដ្ឋានពន្ធដារដោយកាត់ទុកលើពន្ធប្រាក់បៀវត្សន៍ពន្ធលើ អត្ថប្រយោជន៍បន្ថែម និងលើការជួលអគារ
- ប្រធានគណនេយ្យជាអ្នកកត់ត្រា និងការត្រួតពិនិត្យលើប្រតិបត្តិការគណនេយ្យធនាគារ ដើម្បីធ្វើទៅទីស្នាក់ការកណ្តាល ហើយប្រធានគណនេយ្យទីស្នាក់ការកណ្តាលធ្វើការសម្ភាសន៍ ដើម្បីបញ្ជូនទៅធនាគារជាតិបន្ត
- បង្កើតនូវគណនីថ្មីៗដែលជាតម្រូវការរបស់សាខា
- ត្រូវដឹងពីប័ណ្ណចំណូលចំណាយដែលធនាគារបានចេញ និងបានរក្សាទុកនៅក្នុងផ្នែកគណនេយ្យដើម្បីរក្សាទុកធ្វើជាភស្តុតាងជូនសវនករពេលចុះមកធ្វើសវនកម្ម
- រៀបចំតារាងតុល្យការ របាយការណ៍បញ្ជីសាច់ប្រាក់ របាយការណ៍លិខិតសរុប និងរៀបចំផែនការថវិកា
- រៀបចំរបាយការណ៍ជូនធនាគារជាតិប្រចាំសប្តាហ៍ និងប្រចាំខែ។

៣. ផ្នែកឥណទាន

មានតួនាទីទទួលខុសត្រូវតែចំពោះការគ្រប់គ្រងហានិភ័យដោយរដ្ឋបាលឥណទានយ៉ាងយកចិត្តទុកដាក់ដោយផ្អែកលើនីតិវិធី និងគោលការណ៍ដែលបានកំណត់ទុកនៅក្នុងនីតិវិធី។ ផ្នែកឥណទានជាប់ខាតត្រូវតែអនុវត្តតួនាទីនាំមុខដោយប្រុងប្រយ័ត្នក្នុងប្រតិបត្តិការ និងជំរុញគោលដៅទីផ្សាររបស់ធនាគារ ដែលជាលក្ខណៈវិនិច្ឆ័យលើទ្រព្យដែលមានហានិភ័យឥណទានដែលទទួលបានការកំណត់ត្រាហានិភ័យ ការរៀបចំឯកសារនីតិវិធី និងគោលនយោបាយនៃការបង្ការ។ ផ្នែកឥណទានត្រូវបានតម្រូវយ៉ាងជាក់លាក់ក្នុងការប្រតិបត្តិយ៉ាងហ្មត់ចត់លើការត្រួតពិនិត្យហានិភ័យ ការវិភាគហានិភ័យ និងចំពោះហានិភ័យរបស់ ធនាគារ។ ផ្នែកឥណទានជាអ្នកទទួលខុសត្រូវចំពោះការពិនិត្យលើការប្រមូល បង់ការប្រាក់ បង់ប្រាក់ដើមពីកូនបំណុល ហើយថែមទាំងជួយដោះស្រាយបំណុលដែលមានបញ្ហាទៀតផង។

៤. ផ្នែកបេឡា និងសេវាកម្មអតិថិជន

ផ្នែកបេឡា និងសេវាកម្មអតិថិជនជាផ្នែកមួយដែលមានសកម្មភាពមហាញ្ញីក និងមានតួនាទីគ្របដណ្តប់ទៅលើចលនាសាច់ប្រាក់នៅក្នុងសាខាហើយមានតួនាទីដូចខាងក្រោម៖

- បើកគណនេយ្យជូនអតិថិជន និងទទួលប្រាក់បញ្ញើពីអតិថិជន
- បញ្ចេញសាច់ប្រាក់ជូនអតិថិជន
- បំរើសេវាកម្មប្តូរ និងលក់មាស
- ការបំពេញលិខិតស្នាមលើការនាំចេញ និងទូទាត់មូលបត្រតាមរយៈធនាគារផ្តល់ព័ត៌មានជូនពាណិជ្ជករអំពីការបណ្តាក់ទុនសាងសង់ និងបទបញ្ញត្តិស្ទើរសុំធ្វើលិខិតអនុញ្ញាតបើកក្រុមហ៊ុន។

៥. ផ្នែកសន្តិសុខ

ផ្នែកសន្តិសុខមានតួនាទីក្នុងការមើលខុសត្រូវក្នុងការពិនិត្យ រក្សាសុខសុវត្ថិភាព និងថែរក្សាទ្រព្យសម្បត្តិទាំងឡាយរបស់ធនាគារ និងអតិថិជនមានការពារសុវត្ថិភាពអ្នកដឹកនាំ និងផ្តល់សន្តិសុខជូនអតិថិជនរបស់ធនាគារ។

ការត្រួតពិនិត្យ និងតួនាទី

- ធនាគារសុវត្ថិភាពទាំងក្នុងនិងក្រៅបរិវេណសណ្ឋាគារតាមរយៈការដើរល្បាត មើលតាមប្រព័ន្ធកុំព្យូទ័រត្រួតពិនិត្យ ដើរឆែកតាមអាគារ និងឧបករណ៍ផ្សេងៗតាមទីតាំងកំណត់
- ការពារការបាត់បង់ ឬខូចខាតតាមរយៈការធ្វើរបាយណ៍ពីសកម្មភាពណាដែលខុសពីច្បាប់គោលនយោបាយរបស់សណ្ឋាគារ
- ត្រួតពិនិត្យរាល់សកម្មភាពឡានចេញចូលក្នុងបរិវេណសណ្ឋាគារ
- បំពេញរបាយការណ៍ពេញលេញដោយកត់ត្រាទិន្នន័យរាល់ការស៊ើបសួរតាមដានពីសកម្មភាពមិនប្រក្រតីនានា ការសម្ភាសលើសាក្សីផ្ទាល់ រួមទាំងហត្ថលេខាផ្ទាល់
- ថែទាំស្ថេរភាព និងកេរ្តិ៍ឈ្មោះរបស់សណ្ឋាគារដោយអនុលោមតាមច្បាប់បញ្ញត្តិដែលបានកំណត់
- ធនាគារអាចបាននូវសន្តិសុខ សុវត្ថិភាព និងស្ថេរភាពដល់គ្រប់បុគ្គលិក និងភ្ញៀវ ក្នុងបរិវេណសណ្ឋាគារ
- គោរព និងអនុវត្តតាមរាល់បទបញ្ញត្តិផ្សេងរបស់រាជរដ្ឋាភិបាល
- ដោះស្រាយក្លាមៗតាមសំណើ និងជាជំនួយសំរាប់បុគ្គលិក និងអតិថិជនរបស់សណ្ឋាគារ
- ការពាររាល់ទ្រព្យសម្បត្តិរបស់សណ្ឋាគារពីការលួច ការរំលោភបំពាន អគ្គិភ័យ ឬប្រការអសុវត្ថិភាពនានា។

៣.២ សមាសភាពនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារកាណាឌីយ៉ា សាខាពោធិ៍ចិនតុង

៣.២.១ របាយការណ៍លទ្ធផល

ខាងក្រោមនេះជារបាយការណ៍លទ្ធផលរបស់ធនាគារ កាណាឌីយ៉ា សាខាពោធិ៍ចិនតុង៖

ធនាគារកាណាឌីយ៉ា សាខាពោធិ៍ចិនតុង តារាងលទ្ធផល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និង ២០១៨		
ឈ្មោះគណនី	២០១៩	២០១៨
ចំណូលការប្រាក់	1,957,978	2,282,680
ចំណាយការប្រាក់	(1,709,928)	(1,556,126)
ចំណូលការប្រាក់សុទ្ធ	248,050	726,554
ចំណូលកម្រៃនិងជើងសារ	390,126	356,627
ចំណូលកម្រៃនិងជើងសារ	-	-
ចំណូលកម្រៃនិងជើងសារសុទ្ធ	390,126	356,627
ចំណូលប្រតិបត្តិការផ្សេងៗ	(39,813)	52,131
ចំណូលប្រតិបត្តិការសរុប	598,363	1,135,312
ចំណាយបុគ្គលិក	(250,538)	(214,581)
ចំណាយរំលស់ទ្រព្យសកម្មរូបី និងអរូបី	(25,686)	(16,977)
ចំណាយទូទៅនិងចំណាយរដ្ឋបាល	(109,441)	(120,762)
សំវិធានធនឥណទានបាត់បង់	(88,650)	460,452
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	124,048	1,243,444
ចំណាយពន្ធលើប្រាក់ចំណេញ	24,810	248,689
ចំណេញសុទ្ធក្នុងឆ្នាំ	99,238	994,755

៣.២.២ តារាងតុល្យការ

ខាងក្រោមនេះជាតារាងតុល្យការរបស់ធនាគារ កាណាឌីយ៉ា សាខាពោធិ៍ចិនតុង

ធនាគារកាណាឌីយ៉ា សាខាពោធិ៍ចិនតុង តារាងតុល្យការ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និង ២០១៨		
ឈ្មោះគណនី	២០១៩	២០១៨
ទ្រព្យសកម្ម៖		
សាច់ប្រាក់ក្នុងដៃ	2,258,023	2,672,765
ឥណទាន និងបុរេប្រវត្តិ	21,448,073	20,390,694
ទ្រព្យសម្បត្តិ និងបរិក្ខារ	100,498	109,530
ទ្រព្យសកម្មផ្សេងៗ	<u>40,063,370</u>	<u>43,983,177</u>
ទ្រព្យសកម្មរូប	<u>63,860,964</u>	<u>67,156,166</u>
បំណុលនិងមូលធន៖		
បំណុល	-	-
ប្រាក់បញ្ញើអតិថិជន	62,369,275	64,737,244
បំណុលផ្សេងៗ	<u>1,401,451</u>	<u>1,424,167</u>
បំណុលសរុប	63,770,726	66,161,411
មូលធន	-	-
ចំណេញរក្សាទុក	<u>99,238</u>	<u>994,755</u>
មូលធនរបស់ម្ចាស់ក្រុមហ៊ុន	99,238	994,755
បំណុលនិងមូលធនសរុប	<u>63,869,964</u>	<u>67,156,166</u>

៣.៣ វិធីសាស្ត្រវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារកាណាឌីយ៉ា សាខាពោធិ៍ចិនតុង

៣.៣.១ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមដំណើរការ

សម្រាប់រូបមន្តក្នុងការវិភាគ និងគណនាមានដូចខាងក្រោម៖

បម្រែបម្រួលទឹកប្រាក់=ទឹកប្រាក់នៃឆ្នាំដែលធ្វើការវិភាគ-ទឹកប្រាក់នៃឆ្នាំគោល
Amounts Change = Analysis Period Amounts – Base Period Amounts
ការប្រែប្រួលជាភាគរយ បម្រែបម្រួលជាទឹកប្រាក់ =100% * Percentage Amount %ទឹកប្រាក់នៃឆ្នាំគោល

ធនាគារកាណាឌីយ៉ា សាខាពោធិ៍ចិនតុង ការវិភាគរបាយការណ៍លទ្ធផលតាមជួរដេក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និង ២០១៨				
ឈ្មោះគណនី	២០១៩	២០១៨	Variance (គំលាត)	
			USD	%
ចំណូលការប្រាក់	1,957,978	2,282,680	-324,702	-14.22%
ចំណាយការប្រាក់	(1,709,928)	(1,556,126)	153,802	9.88%
ចំណូលការប្រាក់សុទ្ធ	248,050	726,554	(478,504)	-65.86%
ចំណូលកម្រៃនិងជើងសារ	390,126	356,627	33,499	9.39%
ចំណូលកម្រៃនិងជើងសារ	-	-	-	
ចំណូលកម្រៃនិងជើងសារសុទ្ធ	390,126	356,627	33,499	9.39%
ចំណូលប្រតិបត្តិការផ្សេងៗ	(39,813)	52,131	(91,944)	(176.37%)
ចំណូលប្រតិបត្តិការសរុប	598,363	1,135,312	-536,949	(47.30%)
ចំណាយបុគ្គលិក	(250,538)	(214,581)	35,957	16.76%
ចំណាយរំលស់ទ្រព្យសកម្មរូបី	(25,686)	(16,977)	8,709	51.30%
និងអរូបី	(109,441)	(120,762)	(11,321)	(9.37%)
ចំណាយទូទៅនិងចំណាយដ្ឋបាល	(88,650)	460,452	(549,102)	(119.25%)
	124,048	1,243,444	(1,119,396)	(90.02%)
សំវិធានធនឥណទានបាត់បង់	-	-	-	-
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	(24,810)	248,689	(223,879)	(90.02%)
	99,238	994,755	(895,517)	(90.02%)
ចំណាយលើប្រាក់				
ចំណេញ				
ចំណេញសុទ្ធក្នុងឆ្នាំ				

ផ្អែកតាមរបាយការណ៍លទ្ធផលខាងលើយើងសង្កេតឃើញថា៖

➢ ចំណូលការប្រាក់ (Interest Income) ៖ យើងឃើញថាចំណូលការប្រាក់នៅក្នុងឆ្នាំ ២០១៩ មានការធ្លាក់ចុះប្រមាណជា ៣២៤,៧០២ ដុល្លារបើធៀបនឹងឆ្នាំ ២០១៨ ដោយសារការបញ្ចេញកម្ចីឥណទានរបស់

ធនាគារមានការថយចុះ ដែលបណ្តាលមកពីអតិថិជនឥណទានខ្លះសងមិនទាន់ត្រូវបានបង់ប្រាក់ក្នុងរយៈពេលខ្លីទៀតធ្វើ Refinance ទៅធនាគារផ្សេងៗ និងមួយចំនួនទៀតលក់ដីបានយកសាច់ប្រាក់មកសងផ្តាច់តែ ម្តង។

➢ ចំណាយការប្រាក់ (Interest Expense) យើងឃើញថាចំណាយការប្រាក់ក្នុងឆ្នាំ ២០១៩ មានកើនឡើងប្រមាណ ១៥៣,៨០២ ដុល្លារបើធៀបនឹងឆ្នាំ ២០១៨ ដោយសារកំណើនការចំណាយលើការប្រាក់បញ្ញើមានកាលកំណត់និងប្រាក់បញ្ញើរចន្ត។

➢ ចំណូលការប្រាក់សុទ្ធ (Net Income) ៖ យើងឃើញថាចំណូលមិនមែនការប្រាក់សុទ្ធក្នុងឆ្នាំ ២០១៩ មានការធ្លាក់ចុះប្រមាណ ៤៧៨,៥០៤ ដុល្លារ បើធៀបនឹងឆ្នាំ ២០១៨ ដោយសារចំណូលការប្រាក់ឆ្នាំ ២០១៩ មានការធ្លាក់ចុះតែបើជាតើឡើងចំណាយការប្រាក់ក្នុងឆ្នាំ២០១៩ ទៅវិញ។

➢ ចំណូលកម្រៃនិងជើងសារ (Fee and Commission Income) ៖ ចំណូលកម្រៃ និងជើងសារក្នុងឆ្នាំ ២០១៩ មានការកើនឡើងប្រមាណ ៣៣,៤៩៩ បើធៀបនឹងឆ្នាំ ២០១៨ ដោយសារកំណើនកម្រៃជើងសារលើប្រាក់បញ្ញើ ចំណូលពីឥណទាន និងចំណូលពីការផ្ទេរសាច់ប្រាក់ចេញទៅក្រៅប្រទេស និងក្នុងប្រទេស។

➢ ចំណូលប្រតិបត្តិការផ្សេងៗ (Other Operating Income) ៖ ចំណូលប្រតិបត្តិការផ្សេងៗក្នុងឆ្នាំ ២០១៩ មានការធ្លាក់ចុះប្រមាណ ៥៣៦, ៩៤៩ ដុល្លារ បើធៀបនឹងឆ្នាំ២០១៨ ដោយសារចំណាយលើអត្រាប្តូរប្រាក់មានចំនួនច្រើនជាងការប្តូរប្រាក់ក្នុងឆ្នាំ ២០១៨។

➢ ចំណាយបុគ្គលិក (Personnel Expense) ៖ យើងឃើញថាចំណាយបុគ្គលិកក្នុងឆ្នាំ ២០១៩ មានការកើនឡើងប្រមាណជា ៣៥,៩៥៧ ដុល្លារបើធៀបនឹងឆ្នាំ២០១៨ ដោយសារបុគ្គលិកមានចំនួនច្រើនជាងមុនប្រាក់បៀវត្សមានការកើនឡើងជាមុន និងបានផ្តល់នូវអត្ថប្រយោជន៍បន្ថែមដល់បុគ្គលិក។

➢ ចំណាយទូទៅនិងចំណាយរដ្ឋបាល (General and administrative Expense) ៖ យើងឃើញថាចំណាយទូទៅ និងចំណាយរដ្ឋបាលនៅក្នុងឆ្នាំ ២០១៩ មានការធ្លាក់ចុះប្រមាណជា ១១,៣២១ ដុល្លារបើធៀបនឹងឆ្នាំ ២០១៨ ដោយសារធនាគារគ្រប់គ្រងទ្រព្យសកម្មបានល្អដែលនាំដល់ការកាត់បន្ថយចំណាយលើការថែទាំ និងជុសជុល កាត់បន្ថយលើចំណាយការទំនាក់ទំនងផ្សាយពាណិជ្ជកម្ម។

➢ សំវិធានធនឥណទានបាត់បង់ (Provision For Loss) ៖ មើលឃើញថាសំវិធានធនលើឥណទានបានបាត់បង់ក្នុងឆ្នាំ ២០១៩ មានការធ្លាក់ចុះប្រមាណ ៥៤៩,១០២ ដុល្លារ បើធៀបនឹងឆ្នាំ២០១៨ ដោយសារតែនៅក្នុងឆ្នាំ ២០១៩ បានចំណូលតិចតួច លើឥណទានបាត់បង់អតិថិជនមុនដូចក្នុងឆ្នាំ ២០១៨ មានចំណូលរហូតដល់ ៤៦០,៤៥២ ដុល្លារ ។

➢ ចំណេញសុទ្ធក្នុងឆ្នាំ (Profit for the year) ៖ យើងឃើញថាចំណេញសុទ្ធនៅក្នុងឆ្នាំ ២០១៩ មានការធ្លាក់ចុះប្រមាណ ៨៩៥,៥១៧ ដុល្លារបើធៀបឆ្នាំ ២០១៨ ដោយសារការធ្លាក់ចុះឆ្នាំ ២០១៩ នូវចំណូលការប្រាក់ ចំណូលប្រតិបត្តិការ។

ការវិភាគតារាងតុល្យការតាមជួរដេក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និង ២០១៨

ឈ្មោះគណនី	២០១៩	២០១៨	Variance (គំណាត់)	
			USD	%
ទ្រព្យសកម្ម៖				
ឥណទាន និងបុរេប្រទាន	2,258,023	2,672,765	(414,742)	(15.52%)
ទ្រព្យសម្បត្តិ និងបរិក្ខារ	21,448,073	20,390,694	1,057,379	5.19%
ទ្រព្យសកម្មផ្សេងៗ	100,498	109,530	(9,032)	(8.25%)
ទ្រព្យសកម្មសរុប	<u>40,063,370</u>	<u>43,983,177</u>	(3,919,807)	(8.91%)
បំណុលនិងមូលធន៖				
បំណុល	63,869,964	67,156,166	(3,286,202)	(4.86%)
ប្រាក់បញ្ញើរបស់អតិថិជន				
បំណុលផ្សេងៗ	62,369,275	64,737,244	(2,367,969)	(3.66%)
បំណុលសរុប	<u>1,401,451</u>	<u>1,424,167</u>	(22,716)	(1.60%)
មូលធន				
ចំណេញរក្សាទុក	63,770,726	66,161,411	(2,390,685)	(3.61%)
មូលធនរបស់ម្ចាស់ក្រុមហ៊ុន	<u>99,238</u>	994,755	(895,517)	(90.02%)
បំណុល និងមូលធនសរុប	99,238	994,755	(895,517)	90.02%

ផ្អែកតាមតារាងតុល្យការខាងលើយើងសង្កេតឃើញថា៖

- សាច់ប្រាក់ក្នុងដៃ (Cash on hand) យើងឃើញថាសាច់ប្រាក់ក្នុងដៃក្នុងឆ្នាំ ២០១៩ មានការធ្លាក់ចុះប្រមាណជា ៤១៤,៧៤២ ដុល្លារ បើធៀបនឹងឆ្នាំ ២០១៨ ដោយសារប្រាក់បញ្ញើរបស់អតិថិជនមានការថយចុះ និងសាច់ប្រាក់ក្នុងឃ្លាំងមានការថយចុះផងដែរ។
- ទ្រព្យសម្បត្តិនិងការ (Property and Equipment) ៖ យើងឃើញថាទ្រព្យសម្បត្តិនិងបរិក្ខារក្នុងឆ្នាំ ២០១៩ មានការធ្លាក់ចុះប្រមាណ ៩,០៣២ ដុល្លារ បើធៀបនឹងឆ្នាំ ២០១៨ ដោយសារធនាគារមិនមានការទិញចូលនូវអចលនទ្រព្យបន្ថែមទៀត។
- ឥណទាន និងបុរេប្រទាន (Loans and Advance) ៖ យើងឃើញថាឥណទានក្នុងឆ្នាំ ២០១៩ មានការកើនឡើងប្រមាណជា ១,០៥៧,៣៧៩ ដុល្លារ បើធៀបក្នុងឆ្នាំ២០១៨ ដោយសារការបញ្ចេញឥណទានជូនអតិថិជនបានច្រើន តែក៏មានអតិថិជនខ្លះសងត្រឡប់មកវិញផងដែរ។

➢ ប្រាក់បញ្ញើរបស់អតិថិជន (Deposit From Customers) ៖ យើងឃើញថាប្រាក់បញ្ញើអតិថិជនក្នុងឆ្នាំ ២០១៩ មានការធ្លាក់ចុះប្រមាណ ២,៣៦៧,៩៦៩ ដុល្លារ បើធៀបនឹងឆ្នាំ ២០១៨ ដោយសារអតិថិជនខ្លះ ដកប្រាក់យកទៅវិនិយោគដូចជាទិញដី ផ្ទះ ជាពិសេសការថយនៅប្រាក់បញ្ញើសំបែតតែបែរជាកើនឡើងនូវ ប្រាក់បញ្ញើមានកាលកំណត់ទៅវិញ។

៣.៣.២ វិធីសាស្ត្រវិភាគរបាយការណ៍តាមជួរឈរ

$$\text{ការប្រែប្រួលជាភាគរយ} = \frac{100\% * \text{ទឹកប្រាក់ត្រូវធ្វើការវិភាគ (Analysis Amount)}}{\text{ទឹកប្រាក់នៃឆ្នាំគោល(Period Amount)}}$$

ធនាគារកាណាឌីយ៉ា សាខាពោធិ៍ចិនតុង ការវិភាគរបាយការណ៍លទ្ធផលតាមជួរឈរ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និង ២០១៨				
ឈ្មោះគណនី	២០១៩	%	Variance (គំលាត)	
			USD	%
ចំណូលការប្រាក់	1,957,978	84.82%	2,282,680	84.81%
ចំណាយការប្រាក់	(1,709,928)	74.08%	(1,556,126)	57.82%
ចំណូលការប្រាក់សុទ្ធ	248,050	10.75%	726,554	27.00%
ចំណូលកម្រៃនិងជើងសារ	390,126	16.90%	356,627	13.25%
ចំណូលកម្រៃនិងជើងសារ	-		-	
ចំណូលកម្រៃនិងជើងសារសុទ្ធ	390,126	16.90%	356,627	13.25%
ចំណូលប្រតិបត្តិការផ្សេងៗ	(39,813)	(1.72%)	52,131	1.94%
ចំណូលប្រតិបត្តិការសរុប	598,363	25.92%	1,135,312	42.18%
ចំណាយបុគ្គលិក	(250,538)	10.85%	(214,581)	7.97%
ចំណាយរំលស់ទ្រព្យសកម្មរូបី	(25,686)	1.11%	(16,977)	0.63%
និងអរូបី	(109,441)	4.74%	(120,762)	4.49%

ចំណាយទូទៅនិងចំណាយរដ្ឋបាល	(88,650)	3.84%	460,452	17.11%
	124,048	5.37%	1,243,444	46.20%
សំវិធានធនឥណទានបាត់បង់				
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	(24,810)	1.07%	248,689	9.24%
	99,238	4.30%	994,755	36.96%
ចំណាយលើប្រាក់				
ចំណេញ				
ចំណេញសុទ្ធក្នុងឆ្នាំ				

ផ្អែកតាមរាតាងលទ្ធផលខាងលើ យើងសង្កេតឃើញថា៖

- ចំណូលការប្រាក់ (Interest Income) ៖ យើងឃើញថាចំណូលការប្រាក់ក្នុងឆ្នាំ ២០១៩ មាន ៨៤.៨២% និងឆ្នាំ ២០១៨ មាន ៨៤.៨១% បើធៀបនឹងចំណូលការប្រាក់សរុប ១០០%ចំពោះភាគរយពីចំណូលការប្រាក់ទាំងពីរឆ្នាំមានលក្ខណៈប្រហាក់ប្រហែលគ្នា គឺមិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។
- ចំណាយការប្រាក់ (Interest Expense) ៖ យើងឃើញថាចំណាយការប្រាក់ជាភាគរយក្នុងឆ្នាំ ២០១៩ មាន ៧៤.០៨% និងឆ្នាំ ២០១៨ មាន ៥៧.៨២%បើធៀបនឹងចំណូលសរុប ១០០%។ ចំពោះភាគរយក្នុងឆ្នាំ ២០១៩ មានការកើនឡើងដោយសារចំណាយការប្រាក់ក្នុងឆ្នាំ២០១៩មានកំណើនផងដែរ។
- ចំណូលការប្រាក់សុទ្ធ (Net Interest Income) ៖ យើងឃើញថាចំណូលការប្រាក់សុទ្ធជាភាគរយក្នុងឆ្នាំ ២០១៩ មាន ១០.៧៥% និងក្នុងឆ្នាំ ២០១៨ មាន ២៧% បើធៀបនឹងចំណូលសរុប ១០០%។ ចំពោះភាគរយក្នុងឆ្នាំ ២០១៩ មានការធ្លាក់ចុះដោយសារចំណូលការប្រាក់មានការធ្លាក់ចុះ។
- ចំណូលកម្រៃនិងជើងសារ (Fee and Commission Income) ៖ ចំណូលកម្រៃជើងសារភាគរយក្នុងឆ្នាំ ២០១៩ មាន ១៦.៩០% និងឆ្នាំ ២០១៨ មាន ១៣.២៥% បើធៀបនឹងចំណូលសរុប ១០០%។ ចំពោះភាគរយក្នុងឆ្នាំ ២០១៩ មានអត្រាខ្ពស់ជាងឆ្នាំ ២០១៨ ដោយសារកំណើននៃការផ្ទេរប្រាក់ចេញទៅក្រៅប្រទេស និងក្នុងប្រទេស។
- ចំណាយបុគ្គលិក (Personal Expense) ៖ យើងឃើញថាចំណាយបុគ្គលិកនៅក្នុងឆ្នាំ ២០១៩ មាន ១០.៨៥% បើយើងធៀបនឹងឆ្នាំ ២០១៨ មាន ៧.៩៧% បើសិនជាយើងធៀបនឹងចំណូលសរុប ១០០% ចំពោះភាគរយក្នុងឆ្នាំ ២០១៩ មានការកើនឡើងបើធៀបនឹងឆ្នាំ ២០១៨ ដោយសារការកើនឡើងចំនួនបុគ្គលិកមានការកើនឡើងនូវប្រាក់បៀវត្សរ៍ផ្សេងៗ។
- ចំណាយទូទៅនិងចំណាយរដ្ឋបាល៖ យើងឃើញថាចំណាយទូទៅនិងរដ្ឋបាលជាភាគរយក្នុងឆ្នាំ ២០១៩ មាន ៤.៧៤% និងឆ្នាំ ២០១៨ មាន ៤.៤៩% បើធៀបនឹងចំណូលសរុប ១០០%។ ចំពោះភាគរយក្នុងឆ្នាំទាំងពីរខាងលើមានលក្ខណៈប្រហាក់ប្រហែលគ្នា។

➢ ចំណេញសុទ្ធក្នុងឆ្នាំ (Profit for the year)៖ យើងឃើញថាប្រាក់ចំណេញសុទ្ធជាភាគរយក្នុងឆ្នាំ ២០១៩ មាន ៤.៣០% និងក្នុងឆ្នាំ ២០១៨ មាន ៣៦.៩៦% បើធៀបនឹងចំណូលសរុប ១០០%។ ចំពោះ ភាគរយក្នុងឆ្នាំ ២០១៩ មានការថយចុះយ៉ាងខ្លាំង ដោយសារធនាគារមិនខិតខំដោះស្រាយរកចំណូលពី អតិថិជនឥណទានបាត់បង់។

ធនាគារកាណាឌីយ៉ា សាខាពោធិ៍ចិនតុង ការវិភាគរបាយការណ៍លទ្ធផលតាមជួរឈរ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និង ២០១៨				
ឈ្មោះគណនី	២០១៩	%	២០១៨	
			USD	%
ទ្រព្យសកម្ម៖				
សាច់ប្រាក់ក្នុងដៃ	2,258,023	3.54%	2,672,765	3.98%
ឥណទាននិងបុរេប្រទាន	21,448,073	33.58%	20,390,694	30.36%
ទ្រព្យសកម្មនិងបរិក្ខារ	100,498	0.16%	109,530	0.16%
ទ្រព្យសកម្មផ្សេងៗ	40,063,370	62.73%	43,983,177	65.49%
ទ្រព្យសកម្មសរុប	63,869,964	100.00%	67,156,166	100.00%
បំណុលនិងមូលធន៖				
បំណុល				
ប្រាក់បញ្ញើនិងអតិថិជន	62,369,275	97.65%	64,737,244	96.40%
បំណុលផ្សេងៗ	1,401,451	2.19%	1,424,167	2.12%
បំណុលសរុប	63,770,726	99.84%	66,161,411	98.52%
បំណេញរក្សាទុក				
មូលធនម្ចាស់ក្រុមហ៊ុន	99,238	0.16%	994,755	1.48%
បំណុលនិងមូលធនសរុប	63,869,964	100.00%	67,156,166	100.00%

ផ្អែកតាមតារាងតុល្យការខាងលើយើងសង្កេតឃើញថា៖

➢ សាច់ប្រាក់ក្នុងដៃ (Cash on hand) ៖ សាច់ប្រាក់នៅក្នុងដៃជាភាគរយក្នុងឆ្នាំ ២០១៩ មាន ៣.៥៤% និងឆ្នាំ ២០១៨ មាន ៣.៩៨% បើធៀបនឹងទ្រព្យសកម្មសរុប ១០០% ចំពោះទ្រព្យសកម្មក្នុងឆ្នាំ ២០១៩ និង ឆ្នាំ ២០១៨មានប្រហាក់ប្រហែលគ្នា។

- ទ្រព្យសម្បត្តិនិងបរិក្ខារ៖ យើងឃើញថាទ្រព្យសម្បត្តិនិងបរិក្ខារមានជាភាគរយក្នុងឆ្នាំ ២០១៩ មាន ០.១៦% និងឆ្នាំ ២០១៨ មាន ០.១៦% បើធៀបនឹងទ្រព្យសកម្ម ១០០% ចំពោះភាគរយទាំងពីរគឺស្មើគ្នា។
- ឥណទាននិងបុរេប្រទាន៖យើងឃើញថានៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០១៨ មាន ៣០.៣៦% បើធៀបនឹង ទ្រព្យសកម្មសរុប១០០%។ ចំពោះភាគរយក្នុងឆ្នាំ ២០១៩ មានអត្រាខ្ពស់ជាងឆ្នាំ ២០១៨ ដោយសារធនាគារបានបញ្ចេញឥណទានជូនអតិថិជនបានច្រើនជាងឆ្នាំ ២០១៨។
- ប្រាក់បញ្ញើរបស់អតិថិជន៖ យើងសង្កេតឃើញថាប្រាក់បញ្ញើរបស់អតិថិជនជាភាគរយនៅក្នុង ឆ្នាំ ២០១៩មាន ៩៧.៦៥% និងឆ្នាំ ២០១៨ មាន ៩៦.៤០% បើធៀបនឹងទ្រព្យសកម្មសរុប១០០%។ ចំពោះភាគរយក្នុងឆ្នាំទាំងពីរមានលក្ខណៈប្រហាក់ប្រហែលគ្នា។

៣.៣.៣ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមអនុបាត
ការវិភាគអនុបាតលទ្ធភាពទូទាត់បំណុលរយៈពេលខ្លី

- អនុបាតចរន្ត (Current Ratio)

$$\text{អនុបាតចរន្ត} = \frac{\text{ទ្រព្យសកម្មរយៈពេលខ្លី (Current Asset)}}{\text{បំណុលរយៈពេលខ្លី (Current Liabilities)}}$$

ឈ្មោះគណនី	២០១៩	២០១៨
សាច់ប្រាក់ក្នុងដៃ	2,258,023	2,672,765
ឥណទាន និងបុរេប្រទាន	<u>21,448,073</u>	<u>20,390,694</u>
ទ្រព្យសកម្មផ្សេងៗ	40,063,370	43,390,694
សរុបទ្រព្យសកម្មរយៈពេលខ្លី	63,769,466	67,046,636
បំណុលរយៈពេលខ្លី	63,770,726	66,161,411
អនុបាតចរន្ត	100.00%	101.34%

ផ្អែកតាមតារាងខាងលើយើងសង្កេតឃើញថា៖ មានឆ្នាំ ២០១៩ មាន ១០០% និងឆ្នាំ ២០១៨ មាន ១០១.៣៤% មានន័យថាក្នុងឆ្នាំទាំងពីរធនាគារមានលទ្ធភាពសងបំណុលរយៈពេលខ្លីបានតាមទ្រព្យសកម្មរយៈពេលខ្លី ដោយប្រសិទ្ធិភាព។

- អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើសរុប (Cash to Deposit Ratio)

$$\text{អនុបាតនៃការបង្វិលទ្រព្យសកម្មចល័ត} = \frac{\text{សាច់ប្រាក់ (Cash)}}{\text{ប្រាក់បញ្ញើសរុប Total Deposits}}$$

ឈ្មោះគណនី	២០១៩	២០១៨
សាច់ប្រាក់ក្នុងដៃ	2,258,023	2,672,765
ប្រាក់បញ្ញើសរុប	62,369,275	64,737,244
អនុបាតសាច់ប្រាក់សរុបធៀបនឹងប្រាក់បញ្ញើសរុប	3.62%	4.13%

ផ្អែកតាមតារាងខាងលើយើងសង្កេតឃើញថា៖ អនុបាតសាច់ប្រាក់ក្នុងឆ្នាំ ២០១៩ មាន ៣.៦២% និងឆ្នាំ ២០១៨ មាន ៤.១៣% មានន័យថាប្រាក់បញ្ញើសរុបចំនួន ១០០ ដុល្លារ នោះធនាគារនឹងមានលទ្ធភាពក្នុងការសងទៅអតិថិជនវិញចំនួន ៣.៦២ ដុល្លារ ក្នុងឆ្នាំ ២០១៩ និង ៤.១៣ ដុល្លារក្នុងឆ្នាំ ២០១៨។ ការវិភាគអនុបាតលទ្ធភាពក្នុងការស្វែងរកប្រាក់ចំណេញ

- អនុបាតប្រាក់ចំណេញលើការប្រាក់សុទ្ធ (Net Interest Margin Ratio)

$$\text{អនុបាតប្រាក់ចំណេញសុទ្ធ} = \frac{\text{ចំណូលការប្រាក់សុទ្ធ (Net interest Income)}}{\text{ទ្រព្យសកម្មសរុប (Total Assets)}}$$

ឈ្មោះគណនី	២០១៩	២០១៨
ចំណូលការប្រាក់សុទ្ធ	1,957,978	2,282,680
ទ្រព្យសកម្មសរុប	63,869,964	67,156,166
អនុបាតប្រាក់ចំណេញលើការប្រាក់សុទ្ធ	3.07%	3.40%

ផ្អែកតាមតារាងខាងលើ យើងសង្កេតឃើញថា៖ អនុបាតប្រាក់ចំណេញលើការប្រាក់សុទ្ធក្នុងឆ្នាំ ២០១៩ មាន ៣.០៧% និងឆ្នាំ ២០១៨ មាន ៣.៤០% បានន័យថាបើមានទ្រព្យសកម្មសរុប ១០០ ដុល្លារ នោះធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណេញលើការប្រាក់សុទ្ធចំនួន ៣.០៧% ក្នុងឆ្នាំ ២០១៩ និង ចំនួន ៣.៤០% ក្នុងឆ្នាំ ២០១៨ ។

• អនុបាតបំណេញមិនមែនការប្រាក់សុទ្ធ (Net Non-Interest Margin Ratio)

$$\text{អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធ} = \frac{\text{ចំណូលមិនមែនការប្រាក់សុទ្ធ (Net Non-interest Income)}}{\text{ទ្រព្យសកម្មសរុប (Total Asset)}}$$

ឈ្មោះគណនី	២០១៩	២០១៨
កម្រៃជើងសារ	390,126	356,627
ចំណូលប្រតិបត្តិការផ្សេងៗ	(39,813)	52,131
ចំណាយបុគ្គលិក	(250,538)	(214,581)
ចំណាយរំលស់លើទ្រព្យរូបិយ និងអរូបិយ	(25,538)	(16,977)
ចំណាយទូទៅ និងចំណាយរដ្ឋបាល	(109,441)	(120,762)
ចំណាយមិនមែនការប្រាក់សុទ្ធ	(35,352)	56,438
ទ្រព្យសកម្មសរុប	63,869,964	67,156,166
អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធ	-0.06%	0.08%

អនុបាតប្រាក់ចំណេញមិនមែនសុទ្ធក្នុងឆ្នាំ២០២៩មាន (-0.0៦%) និងឆ្នាំ ២០១៨ ធនាគារមាន ០.០៨% បានន័យថាបើសិនជាធនាគារមានទ្រព្យសកម្មសរុបចំនួន ១០០ ដុល្លារ នោះធនាគារនឹងមានលទ្ធភាពក្នុងការស្វែងរកប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធចំនួន ០.០៦ ដុល្លារក្នុងឆ្នាំ ២០១៩ និងចំនួន ០.០៨% ក្នុងឆ្នាំ ២០១៨។

• អនុបាតប្រាក់ចំណេញលើទ្រព្យសកម្ម (Return on assets Ratio)

$$\text{អនុបាតប្រាក់ចំណេញលើទ្រព្យសកម្ម} = \frac{\text{ប្រាក់ប្រាក់ចំណេញសុទ្ធ (Net Income)}}{\text{ទ្រព្យសកម្មសរុប (Total Asset)}}$$

អនុបាតប្រាក់ចំណេញសុទ្ធលើទ្រព្យសកម្មក្នុងឆ្នាំ ២០១៩ មាន០.១៦% និងឆ្នាំ ២០១៨ មាន ១.៤៨% បានន័យថាបើមានទ្រព្យសកម្មចំនួន១០០ដុល្លារ ធនាគារនឹងមានលទ្ធភាពក្នុងការស្វែងរកប្រាក់ចំណេញលើទ្រព្យសកម្មចំនួន ០.១៦ដុល្លារក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០១៨ មានចំនួន ១.៤៨ដុល្លារ។

• អនុបាតប្រាក់ចំណេញសុទ្ធ (Net Profit Margin Ratio)

$$\text{អនុបាតប្រាក់ចំណេញសុទ្ធ} = \frac{\text{ប្រាក់ប្រាក់ចំណេញសុទ្ធ (Net Income)}}{\text{ប្រាក់ចំណូលសរុប (Total Revenues)}}$$

ឈ្មោះគណនី	២០១៩	២០១៨
ចំណូលការប្រាក់	1,957,978	2,282,680
ចំណូលកម្រៃ និងជើងសារ	390,126	356,627
ចំណូលប្រតិបត្តិការផ្សេងៗ	(39,813)	52,131
ប្រាក់ចំណូលសរុប	2,308,291	2,691,438
ប្រាក់ចំណេញសរុប	99,238	994,755
អនុបាតប្រាក់ចំណេញសរុប	4.30%	36.96%

ផ្អែកតាមតារាងខាងលើយើងសង្កេតឃើញថា៖

អនុបាតប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ ២០១៩ មាន ៤.៣០% និងឆ្នាំ ២០១៨ មាន ៣៦.៩៦% មានន័យថាបុគ្គលជាមានចំណូលសរុបចំនួន ១០០ ដុល្លារ នោះធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណេញសុទ្ធចំនួន ៤.៣០ដុល្លារក្នុងឆ្នាំ ២០១៩ និងចំនួន ៣៦.៩៦ ដុល្លារក្នុងឆ្នាំ ២០១៨។

• អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចី (Interest Income to Loan Ratio)

$$\text{អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចី} = \frac{\text{ចំណូលការប្រាក់ (Interest Income)}}{\text{ប្រាក់កម្ចី (Loan)}}$$

ឈ្មោះគណនី	២០១៩	២០១៨
ចំណូលការប្រាក់	1,957,978	2,282,680
ប្រាក់កម្ចីឥណទាន	62,369,275	20,390,694
អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចី	9.13%	11.99%

ផ្អែកតាមតារាងខាងលើយើងសង្កេតឃើញថា៖ អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចីក្នុងឆ្នាំ ២០១៩ មាន ៩.១៣% និងឆ្នាំ ២០១៨ មានចំនួន ១១.១៩% បានន័យថាបើមានឥណទានសរុបចំនួន ១០០ដុល្លារនោះធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណូលពីការប្រាក់ចំនួន ៩.១៣ ដុល្លារក្នុងឆ្នាំ ២០១៩ និងចំនួន ១១.១៩ ដុល្លារក្នុងឆ្នាំ ២០១៨។

• អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់ (Interest Income to Interest)

$$\text{អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់} = \frac{\text{ចំណូលការប្រាក់ (Interest Income)}}{\text{ចំណាយការប្រាក់ (Interest)}}$$

ឈ្មោះគណនី	២០១៩	២០១៨
ចំណូលការប្រាក់	1,957,978	2,282,680
ចំណាយការប្រាក់	1,709,928	1,556,126
អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់	114.51%	146.69%

ផ្អែកតាមតារាងខាងលើយើងសង្កេតឃើញថា៖ អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់ក្នុងឆ្នាំ ២០១៩ មាន ១១៤.៥១% និងឆ្នាំ២០១៨ មាន ១៤៦.៦៩% បានន័យថាបើធនាគារមានចំណាយការប្រាក់ចំនួន ១០០ដុល្លារ ធនាគារនឹងមានលទ្ធភាពស្វែងរកចំណូលពីការប្រាក់ចំនួន ១១៤.៥១ ដុល្លារក្នុងឆ្នាំ២០១៩ និងចំនួន ១៤៦.៦៩ដុល្លារក្នុងឆ្នាំ ២០១៨។

ការវិភាគអនុបាតលទ្ធភាពក្នុងការប្រើប្រាស់ទ្រព្យសកម្ម

• អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប (Total Assets Turnover Ratio)

$$\text{អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប} = \frac{\text{ប្រាក់ចំណូលសរុប (Total Revenue)}}{\text{ទ្រព្យសកម្មសរុប (Total Assets)}}$$

ឈ្មោះគណនី	២០១៩	២០១៨
ប្រាក់ចំណូលសរុប	2,308,291	2,691,438
ទ្រព្យសកម្មសរុប	63,869,964	67,156,166
អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប	3.61%	4.01%

ផ្អែកតាមតារាងខាងលើយើងសង្កេតឃើញថា៖ អនុបាតនៃការបង្វិលទ្រព្យសកម្មសរុបក្នុងឆ្នាំ ២០១៩ មាន ៣.៦១% និងឆ្នាំ ២០១៨ មានចំនួន ៤.០១% បានន័យថាបើសិនជាធនាគារមានប្រាក់ ១០០ ដុល្លារនោះ ធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណូលសរុបចំនួន ៣.៦១ ដុល្លារក្នុងឆ្នាំ ២០២៩ និងចំនួន ៤.០១ ដុល្លារក្នុងឆ្នាំ ២០១៨។

- អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័ត (Fixed Assets Turnover Ratio)

$$\text{អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័ត} = \frac{\text{ប្រាក់ចំណូលសរុប (Total Revenue)}}{\text{ទ្រព្យសកម្មអចល័ត (Fixed Assets)}}$$

ឈ្មោះគណនី	២០១៩	២០១៨
ប្រាក់ចំណូលសរុប	2,308,291	2,691,438
ទ្រព្យសកម្មអចល័ត	100,498	109,530
អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័ត	2,296.85%	2,457.26%

ផ្អែកតាមតារាងខាងលើយើងសង្កេតឃើញថា៖ អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័តក្នុងឆ្នាំ ២០១៩ មាន ២,២៩៦.៨៥% និងឆ្នាំ ២០១៨ មានចំនួន ២,៤៥៧.២៦% បានន័យថាបើសិនជាធនាគារមានទ្រព្យសកម្មអចល័តចំនួន ១០០ ដុល្លារ នោះធនាគារនឹងមានលទ្ធភាពក្នុងការរកប្រាក់ចំណូលចំនួន ២,២៩៦.៨៥ ដុល្លារក្នុងឆ្នាំ ២០១៩ និងចំនួន ២,៤៥៧.២៦ ក្នុងឆ្នាំ ២០១៨។

ការវិភាគអនុបាតលទ្ធភាពក្នុងការប្រើប្រាស់បំណុល

- អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុប (Debt to Total Assets Ratio)

$$\text{អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុប} = \frac{\text{បំណុលសរុប (Total Liabilities)}}{\text{ទ្រព្យសកម្មសរុប (Total Assets)}}$$

ឈ្មោះគណនី	២០១៩	២០១៨
បំណុលសរុប	63,770,726	66,161,411
ទ្រព្យសកម្មសរុប	63,869,964	67,156,166
អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុប	99.84%	98.52%

ផ្អែកតាមតារាងខាងលើយើងសង្កេតឃើញថា៖ អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុប ក្នុងឆ្នាំ ២០១៩ មានចំនួន ៩៩.៨៤% និងឆ្នាំ ២០១៨ មានចំនួន ៩៨.៥២% បានន័យថាបើធនាគារមានទ្រព្យសកម្មចំនួន ១០០ដុល្លារ នោះធនាគារនឹងមានលទ្ធភាពក្នុងការទូទាត់បំណុលសរុបចំនួន ៩៩.៨៤ ដុល្លារក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០១៨ មានចំនួន ៩៨.៥២ ដុល្លារ។ ភាគរយនៃអនុបាតក្នុងឆ្នាំទាំងពីរមានចំនួនច្រើន ដែលអាចបង្កជាហានិភ័យដល់ធនាគារនៅក្នុងកំឡុងពេលណាមួយ។

• **អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើសរុប (Loan to Total Deposits Ratio)**

$$\text{អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើសរុប} = \frac{\text{ឥណទានសរុប (Total Loan)}}{\text{ប្រាក់បញ្ញើសរុប (Total Deposits)}}$$

ឈ្មោះគណនី	២០១៩	២០១៨
ឥណទានសរុប	21,448,073	20,390,694
ប្រាក់បញ្ញើសរុប	62,369,275	64,737,244
អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើសរុប	34.39%	31.50%

ផ្អែកលើតារាងខាងលើយើងសង្កេតឃើញថា៖ អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើសរុបនៅក្នុងឆ្នាំ ២០១៩ មានចំនួន ៣៤.៣៩% និងនៅក្នុងឆ្នាំ ២០១៨ មានចំនួន ៣១.៥០% បានន័យថាបើសិនជាធនាគារមានប្រាក់បញ្ញើសរុបចំនួន១០០ដុល្លារ នោះធនាគារនឹងមានលទ្ធភាពក្នុងការស្វែងរកឥណទានសរុបចំនួន ៣៤.៣៩ ដុល្លារ និងចំនួន ៣១.៥០ ដុល្លារក្នុងឆ្នាំ ២០១៨។ អនុបាតឆ្នាំទាំងពីរ បើខ្ពស់ពេកធនាគារនឹងគ្មានលទ្ធភាពក្នុងការបង់សាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់លើតម្រូវការសាច់ប្រាក់ដែលមិនបានព្រាងទុកជាមុន ប៉ុន្តែបើសិនអនុបាតទាបពេកនោះបានន័យថាធនាគារមិនទាន់បានប្រើប្រាស់ការបញ្ចេញឥណទានឱ្យអស់លទ្ធភាព។ ផ្អែកតាមលទ្ធភាពបញ្ចេញឥណទានឱ្យអស់លទ្ធភាពនៅឡើយទេ។

• អនុបាតបញ្ញើធៀបនឹងទ្រព្យសកម្ម (Deposit to Total Assets Ratio)

$$\text{អនុបាតប្រាក់បញ្ញើធៀបនឹងទ្រព្យសកម្ម} = \frac{\text{បញ្ញើសរុប (Total Deposits)}}{\text{ទ្រព្យសកម្មសរុប (Total Assets)}}$$

ឈ្មោះគណនី	២០១៩	២០១៨
ប្រាក់បញ្ញើសរុប	62,369,275	64,737,244
ទ្រព្យសកម្មសរុប	63,869,964	67,156,166
អនុបាតប្រាក់បញ្ញើធៀបនឹងទ្រព្យសកម្ម	97.65%	96.40%

អតិថិជនគ្រប់កម្រិតដែលបានផ្អែកលើតារាងខាងលើយើងសង្កេតឃើញថា៖ អនុបាតប្រាក់បញ្ញើធៀបនឹងទ្រព្យសកម្មសរុបក្នុងឆ្នាំ ២០១៩ មាន ៩៧.៦៥% និងឆ្នាំ ២០១៨ មានចំនួន ៩៦.៤០% បានន័យថាបើសិនជាធនាគារមានទ្រព្យសកម្មសរុប ១០០ ដុល្លារ នោះធនាគារនឹងមានលទ្ធភាពអាចរកប្រាក់បញ្ញើសរុបចំនួន ៩៧.៦៥ដុល្លារក្នុងឆ្នាំ ២០១៩ និងចំនួនមាន ៩៦.៤០ ដុល្លារក្នុងឆ្នាំ ២០១៨ ។ ផ្អែកតាមលទ្ធផលខាងលើ បានន័យថាធនាគារពិតជាមានសក្តានុពល និងភាពជឿជាក់ពីសំណាក់យកប្រាក់បញ្ញើមកដាក់ផ្ញើនៅធនាគារ។

• អនុបាតសំវិធានធននឹងឥណទាន (Provision to Loan Ratio)

$$\text{អនុបាតសំវិធានធនធៀបនឹងឥណទាន} = \frac{\text{សំវិធានធនឥណទានបាត់បង់ (Provision For Loan Losses)}}{\text{ឥណទានសរុប (Total Loan)}}$$

ឈ្មោះគណនី	២០១៩	២០១៨
អនុបាតសំវិធានធនឥណទានដែលបាត់បង់	(88,650)	460,452
ឥណទានសរុប	21,448,073	20,390,694
អនុបាតសំវិធានធនធៀបនឹងឥណទាន	-0.41%	2.26%

ផ្អែកតាមតារាងខាងលើសង្កេតឃើញថា៖ អនុបាតសំវិធានធនធៀបនឹងឥណទានក្នុងឆ្នាំ ២០១៩ មានចំនួន (-0.៤១%) និងឆ្នាំ២០១៨មានចំនួន ២.២៦% បានន័យថាក្នុងឆ្នាំ ២០១៩ ជាតួលេខមួយមិន

សូមសម្រាប់ការស្វែងរកចំណូលពីឥណទានបាត់បង់មកវិញបានខ្លះ ដែលឥណទាននោះបានក្លាយជា បំណុលឥណទានអាក្រក់ទៅហើយនោះ។ អនុបាតក្នុងឆ្នាំ ២០១៨ មានលក្ខណៈប្រសើរជាងឆ្នាំ ២០១៩។

ការសង្ខេបលើការវិភាគតាមអនុបាតលើរបាយការហិរញ្ញវត្ថុរបស់ធនាគារមានដូចខាងក្រោម៖

ឈ្មោះអនុបាត	២០១៩	២០១៨
អនុបាតចរន្ត	100.00%	101.34%
អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើសរុប	3.62%	4.13%
អនុបាតប្រាក់ចំណេញលើការប្រាក់សុទ្ធ	3.07%	3.40%
អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធ	-0.06%	0.08%
អនុបាតប្រាក់ចំណេញលើទ្រព្យសកម្ម	0.16%	1.48%
អនុបាតប្រាក់ចំណេញសុទ្ធ	4.30%	36.96%
អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចី	9.13%	11.19%
អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់	114.51%	146.69%
អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប	3.61%	4.01%
អនុបាតការបង្វិលទ្រព្យសកម្មអចល័ត	2,296.85%	2,457.26%
អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុប	99.84%	98.52%
អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើសរុប	34.39%	31,50%
អនុបាតប្រាក់បញ្ញើធៀបនឹងទ្រព្យសកម្ម	97.65%	96.40%
អនុបាតសំវិធានធនធៀបនឹងឥណទាន	-0.41%	2.26%

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

បើយោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវនៅក្នុងជំពូកទី៣ ទៅលើប្រធានបទការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ កាណាឌីយ៉ាសាខាពោធិ៍ចិនតុង រួចមកខ្ញុំបានធ្វើការវិភាគរកឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយដូចខាងក្រោម៖

៤.១ ការវិភាគលើចំណុចខ្លាំង

- ចំណូលកម្រៃជើងសារនៅក្នុងឆ្នាំ២០១៩ មានការកើនឡើងប្រហែល៩.៣៩% បើធៀបនឹងឆ្នាំ២០១៨ ដោយសារកំណើននូវចំណូលសេវា ពីការប្រើប្រាស់ប្រាក់បញ្ញើរបស់អតិថិជន និងកំណើននូវការផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេសផងដែរ
- ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ធនាគារមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់បំណុលរយៈពេលខ្លីតាមរយៈទ្រព្យសកម្មរយៈពេលខ្លី ដោយផ្អែកលើចរន្តរបស់ធនាគារក្នុងឆ្នាំទាំងពីរមានតួលេខធំជាង១០០% ដែលបង្ហាញពីលទ្ធភាពសងបំណុលរយៈពេលខ្លីបានប្រសើរ
- ក្នុងឆ្នាំ២០១៩ និងឆ្នាំ ២០១៨ ធនាគារមានលទ្ធភាពយ៉ាងល្អក្នុងការប្រើប្រាស់ទ្រព្យសកម្មអចល័តរបស់ខ្លួន ក្នុងការស្វែងរកប្រាក់ចំណូលប្រតិបត្តិការសរុប បានន័យថាធនាគារមានទ្រព្យសកម្ម អចល័ត ១០០ដុល្លារ នោះធនាគារនឹងមានលទ្ធភាពស្វែងរកប្រាក់ចំណូល ប្រតិបត្តិការសរុប ២,២៩៦.៨៥ ដុល្លារ ក្នុងឆ្នាំ ២០១៩ និងចំនួន ២,៤៥៧.២៦ ដុល្លារក្នុងឆ្នាំ ២០១៨។

៤.២ វិភាគលើចំណុចខ្សោយ

ទន្ទឹមនឹងការរកឃើញនៅចំណុចខ្លាំងមួយចំនួនរួចមកធនាគារកាណាឌីយ៉ាសាខាពោធិ៍ចិនតុងមាននូវចំណុចខ្សោយមួយចំនួនផងដែរដូចជា៖

- ក្នុងឆ្នាំ ២០១៩ ធនាគារមានលទ្ធភាពតិចតួចក្នុងការដោះស្រាយចំណូលលើឥណទានបាត់បង់តែបែរជាមានការកើនឡើងនូវចំណាយលើសសំវិធានធនទូទៅទៅវិញ នេះដោយសារថ្នាក់ដឹកនាំសាខាធនាគាររួមទាំងមន្ត្រីឥណទាន មិនខិតខំដោះស្រាយឥណទានលើអតិថិជនដែលសង្ស័យ និងអាក្រក់ទាន់ពេលវេលា។
- ចំណេញសុទ្ធក្នុងឆ្នាំ ២០១៩ មានការធ្លាក់ចុះខ្លាំងប្រហែលជា ៩០.០២% បើធៀបនឹងឆ្នាំ ២០១៨ ដោយសារការកើនឡើងនូវចំណាយការប្រាក់លើបញ្ញើអតិថិជន កំណើនចំណាយលើបុគ្គលិក កំណើនលើសំវិធានធនលើឥណទានបាត់បង់ ប៉ុន្តែបែរជាធ្លាក់ចុះនូវចំណូលការប្រាក់ដែលមកពីអតិថិជនឥណទានទៅវិញ។
- លទ្ធភាពក្នុងការស្វែងរកប្រាក់ចំណេញសុទ្ធតាមរយៈប្រាក់ចំណូលសរុបក្នុងឆ្នាំ ២០១៩ មានអត្រា ៤.៣០% ដែលមានការធ្លាក់ចុះយ៉ាងខ្លាំងធៀបនឹងឆ្នាំ ២០១៨ ដោយសារការថយចុះនូវចំណូលការប្រាក់ឥណទាន និងចំណូលផ្សេងៗកម្រៃពីកម្ចីឥណទាន។

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន

យោងតាមការសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទៅលើប្រធានបទ ការវិភាគរបាយការណ៍ ហិរញ្ញវត្ថុរបស់ធនាគារកាណាឌីយ៉ា សាខាពោធិ៍ចិនតុង ព្រមទាំងការផ្សារភ្ជាប់ជាមួយនឹងការរំលឹកទ្រឹស្តីតាម មេរៀន និងប្រភពឯកសារមួយចំនួនដែលទាក់ទងប្រធានបទដែលជាទិន្នន័យរបស់ធនាគារ មានដូចជា របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍លទ្ធផល របាយការណ៍តុល្យការរួចមកយើងសង្កេតឃើញថាធនាគារមាន លទ្ធភាពក្នុងការស្វែងរកប្រាក់ពីឆ្នាំ ២០១៨ ទៅឆ្នាំ ២០១៩ ការថយចុះយ៉ាងច្រើនផងដែរ។ ចំពោះការស្រាវជ្រាវរបាយការណ៍ហិរញ្ញវត្ថុបានប្រៀបធៀបតាមវិធីសាស្ត្រប្រភេទ គឺការវិភាគតាមជួរដេក ការវិភាគតាមជួរឈរ និងការវិភាគតាមអនុបាត។ ក្រោយពីធ្វើការវិភាគរួចមកខ្ញុំសង្កេតឃើញថាធនាគារ៖

- ធនាគារមានលទ្ធភាពក្នុងការរកប្រាក់ចំណូលសរុបតាមរយៈទ្រព្យសកម្មចល័ត
- ធនាគារមានលទ្ធភាពក្នុងការស្វែងរកប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ ២០១៩
- ចំណូលទទួលបានពីប្រតិបត្តិការផ្សេងៗមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ ២០១៩
- ចំណូលប្រាក់មានការធ្លាក់ចុះយ៉ាងច្រើនក្នុងឆ្នាំ ២០១៩
- មានលទ្ធភាពតិចតួចក្នុងការដោះស្រាយបំណុលក្នុងឆ្នាំ ២០១៩ ។

៥.២ ការផ្តល់អនុសាសន៍

ក្រោយពីយើងធ្វើការសន្និដ្ឋានរួចមកទៅលើចំណុចខ្លាំង និងចំណុចខ្សោយរបស់ធនាគាររួចមកយើង សង្កេតឃើញថាធនាគារគួរតែកែតម្រូវនូវចំណុចខ្វះខាតមួយចំនួនរបស់ខ្លួនដើម្បីជាការរីកចម្រើនបន្ថែម ទៀត។

- ធនាគារគួររៀបចំនិងធ្វើការគ្រប់គ្រងលើបំណុលរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្លាំងព្រោះដើម្បីការពារ ហានិភ័យដែលកើតមានឡើងដោយចៃដន្យនៅពេលណាមួយ ដែលម្ចាស់ប្រាក់បញ្ញើនាំគ្នាសម្រុកមកដក ឬ ប្រើប្រាស់សាច់ប្រាក់របស់ពួកគេ
- ធនាគារគួរជម្រុញផ្នែកឥណទានឱ្យជួយដោះស្រាយបំណុលលើឥណទានសង្ស័យ និងបំណុលប្រាក់ អាក្រក់ឱ្យបានកាន់តែលឿនកាន់តែច្រើន រឹតតែប្រសើរចំពោះធនាគារ
- ធនាគារគួរតែរកយុទ្ធសាស្ត្របន្ថែម ក្នុងការបញ្ចេញឥណទានអតិថិជនឱ្យបានច្រើនពីព្រោះឥណទាន ជាប្រភពចំណូលធំបំផុតរបស់ធនាគារ តាមរយៈការយកប្រាក់បញ្ញើទៅផ្តល់ឥណទានឱ្យបានច្រើន ដើម្បីឱ្យ ប្រាក់បញ្ញើ និងឥណទានមានភាពសមរម្យដែលអាចឱ្យធនាគារអាចរកចំណូលបានពីការប្រាក់កាន់តែ ច្រើនបន្ថែម។

ឯកសារយោង

- ❖ សាស្ត្រចារ្យ បណ្ឌិត កង ឌឹម (វិធីសាស្ត្រនៃការស្រាវជ្រាវ Research Methodology)
- ❖ តាមរយៈព័ត៌មានរបស់ធនាគារhttps://www.nbc.gov.kh/legislation/laws_applicable_to_bank_and_financial_institutions.php 10.09.23 ,<https://khemsarith.wordpress.com/2016/10/04> (10.09.2023), <https://www.khsearch.com/qna/24780> (10/09/2023), <https://www.facebook.com> (10/09/2023), <https://km.unansea.com> (10/09/23), (<https://www.litefinance.org/km>) 10/09/2023
- ❖ ឯកសារដែលបានមកពី វិទ្យាស្ថានវ៉ាន់ដា របាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និស្សិតជំនាន់ទី ១៨ និស្សិតឈ្មោះ ស៊ី ប៊ុនថុល
- ❖ ឯកសារដែលបានពីបណ្ណាល័យនៃវិទ្យាស្ថានវ៉ាន់ដា (សៀវភៅរបាយការណ៍របស់សិស្សច្បង និងសៀវភៅពុម្ពរបស់វិទ្យាស្ថានវ៉ាន់ដា)។

ដំណើរទស្សនៈកិច្ចរបស់ធនាគារ កាណាឌីយ៉ា



ការឡើងបង្ហាញពីគុណតម្លៃស្នូលរបស់ធនាគារ





ធនាគារ កាណាឌីយ៉ា
加拿大銀行
CANADIA BANK



A collage of several photographs showing flood relief efforts. It includes images of people in orange life jackets, boats on flooded streets, and people distributing supplies to affected communities.



ប៉ុស្តិ៍ យុទ្ធនាការសង្គ្រោះ
ជនរងគ្រោះដោយទឹកជំនន់

**សូមចូលរួមសម្រាលបន្ទុកជនរងគ្រោះដោយ
ទឹកជំនន់តាមរយៈការបរិច្ចាគដល់ ប៉ុស្តិ៍ យុទ្ធនាការ
សង្គ្រោះជនរងគ្រោះដោយទឹកជំនន់**

**ការបរិច្ចាគទាំងអស់
អាចធ្វើឡើងបានតាមរយៈ**



Canada
Mobile
Banking

គណនីប្រាក់រៀល



0010005236406

គណនីប្រាក់ដុល្លារ



0010005236792

សកម្មភាពធនាគារកាណាឌីយ៉ាផ្សព្វផ្សាយ



សេចក្តីជូនដំណឹង
ការពង្រឹងប្រព័ន្ធគ្រប់គ្រងកាត



ដោយក្តីគោរព

+855 (0) 23 868 222



ពានរង្វាន់ពី VISA
លើការឈានមុខក្នុងទីផ្សារ

